



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

ឆ្នាំទី ១៧ លេខ ៧៧

ត្រីមាសទី ០៤ ឆ្នាំ ២០១៧

# ព័ត៌មាន

ផ្សាយបញ្ជី

**ទីស្តីការគណៈរដ្ឋមន្ត្រី**

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារពាណិជ្ជកម្ម ប្រកាស

**ក**

**មាតិកា**

**I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ**

**ព្រះរាជក្រឹត្យ**

- ០៧-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧២០ ស្តីពី ការផ្ទេរបញ្ចូលលោកស្រី **វិន ស៊ីធួន** ពីឋានន្តរស័ក្តិវរសេនីយ៍ត្រី មកឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៨៣៦៨
- ០៧-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧២១ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ៤៩ រូប ៨៣៦៩
- ០៧-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧២២ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ៩៩ រូប ៨៣៧២
- ០៧-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧២៣ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៧ រូប ៨៣៧៦
- ០៧-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧២៤ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០២ រូប ៨៣៧៧
- ០៧-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧២៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឧកញ៉ា អស់លោក កីឡាករ និងកីឡាការិនី ចំនួន ២០ រូប ៨៣៧៨
- ១០-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧២៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្ម ដល់លោក **លី ថាវ** (LI TAO) ជនជាតិចិន សញ្ជាតិចិន ៨៣៧៩
- ១០-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧២៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្ម ដល់លោក **យ្យុង គីលីង** (YUAN GUOQING) ជនជាតិចិន សញ្ជាតិចិន ៨៣៨០
- ១០-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧២៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ ដល់លោក **ហាយដ៍: ស្ទីវន ចន** (HYDE STEVEN JOHN ) ជនជាតិអាមេរិកកាំង សញ្ជាតិអាមេរិកកាំង ៨៣៨១

**១**

- ១០-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៣០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីកម្ពុជា  
ដល់លោក **ស៊ី ហុងមីង** (HSU HUNG-MING) ជនជាតិចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់  
ដោយប្តូរមកជាឈ្មោះ **ស៊ី សាន់នី** (HSU SUNNY) ៨៣៨២
- ១០-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៣១ ស្តីពី ការតម្លើងឋានន្តរស័ក្តិ  
ឧត្តមសេនីយ៍ត្រី ដល់ លោកវរសេនីយ៍ឯក **ស៊ឹម ហុងហួត** នាយនគរបាលជាន់ខ្ពស់  
ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ កម្ពុជា នៃក្រសួងមហាផ្ទៃ ៨៣៨៣
- ១១-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៣២ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម  
**ឌេស ហេង** ជាទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានឋានៈស្មើ  
រដ្ឋលេខាធិការ ៨៣៨៤
- ១១-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៣៣ ស្តីពី ការតែងតាំង និងផ្តល់ឋានៈអនុប្រធាន  
និងសមាជិក នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន ០៧ រូប តម្លើងឋានៈស្មើ រដ្ឋលេខាធិការ  
ដល់លោកជំទាវ **សុខ្លួ សុមារសី** សមាជិក នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតែងតាំង  
អគ្គនាយក នៃអគ្គនាយកដ្ឋានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន ០២ រូប ៨៣៨៥

**II- ក្រុមប្រឹក្សានយោបាយ**

- ២៤-១០-២០១៧ -សេចក្តីសម្រេចលេខ ១៨៩/០២៩/២០១៧ កបធ.ច ចុះថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧  
លើសំណុំរឿងលេខ ៣៤៦/០៨៤/២០១៧ ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧ ៨៣៨៦
- ២៤-១០-២០១៧ -សេចក្តីសម្រេចលេខ ១៩០/០៣០/២០១៧ កបធ.ច ចុះថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧  
លើសំណុំរឿងលេខ ៣៤៧/០៨៥/២០១៧ ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧ ៨៣៩០

**III- រាជរដ្ឋាភិបាល**

**អនុក្រឹត្យ**

- ១០-១០-២០១៧ -អនុក្រឹត្យលេខ ១៦៨ អនក្រ.បក ស្តីពី ការគ្រប់គ្រងថវិកាស្ថិតិ ៨៣៩៤
- ១១-១០-២០១៧ -អនុក្រឹត្យលេខ ១៦៩ អនក្រ.បក ស្តីពី ការធ្វើសមាហរណកម្មនាយកដ្ឋានសង្គមស៊ីវិល  
អង្គការក្រៅរដ្ឋាភិបាល និងសិទ្ធិមនុស្ស និងមន្ត្រីរាជការ ទៅក្នុងរចនាសម្ព័ន្ធរបស់  
អគ្គលេខាធិការដ្ឋាន នៃវេទិការសម្ព័ន្ធសង្គមស៊ីវិល ៨៤០៥
- ១០-១០-២០១៧ -អនុក្រឹត្យលេខ ១១៣៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៨៤០៧

**គ**

១០-១០-២០១៧	-អនុក្រឹត្យលេខ ១១៣៩ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	៨៤០៨
១០-១០-២០១៧	-អនុក្រឹត្យលេខ ១១៤០ អនក្រ.តត ស្តីពី ការតម្លើងថ្នាក់មន្ត្រីរាជការ	៨៤០៩
១០-១០-២០១៧	-អនុក្រឹត្យលេខ ១១៤១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៤១០
១០-១០-២០១៧	-អនុក្រឹត្យលេខ ១១៤២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៤១១
១០-១០-២០១៧	-អនុក្រឹត្យលេខ ១១៤៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៤១២
១០-១០-២០១៧	-អនុក្រឹត្យលេខ ១១៤៤ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ តាមសញ្ញាបត្រជូន មន្ត្រីរាជការ	៨៤១៣
១០-១០-២០១៧	-អនុក្រឹត្យលេខ ១១៤៥ អនក្រ.តត ស្តីពី ការតាំងសំបកក្របខ័ណ្ឌមន្ត្រីរាជការ	៨៤១៥
១០-១០-២០១៧	-អនុក្រឹត្យលេខ ១១៤៦ អនក្រ.តត ស្តីពី ការតម្លើងថ្នាក់មន្ត្រីរាជការ	៨៤២៨
១០-១០-២០១៧	-អនុក្រឹត្យលេខ ១១៤៧ អនក្រ.តត ស្តីពី ការតាំងសំបកក្របខ័ណ្ឌមន្ត្រីរាជការ	៨៤៣០
១១-១០-២០១៧	-អនុក្រឹត្យលេខ ១១៤៨ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៨៤៣២
១១-១០-២០១៧	-អនុក្រឹត្យលេខ ១១៤៩ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៨៤៣៦
១១-១០-២០១៧	-អនុក្រឹត្យលេខ ១១៥០ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ចមន្ត្រីរាជការ	៨៤៤៥

**IV ~ ការងារបណ្ណាក្រសួង**

**១~ទីស្តីការរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

០៤-០៨-២០១៧	-សារាចរលេខ ០០៧ សហវ. ស្តីពី អត្ថប្រយោជន៍ទទួលបានពីការវាយតម្លៃកម្រិតអនុលោម ភាពសារពើពន្ធ	៨៤៤៧
០៤-០៨-២០១៧	-ប្រកាសលេខ ៧៨១ សហវ.ប្រក ស្តីពី ការកំណត់វិធាន និងនីតិវិធី នៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៨៤៤៩
១១-០៨-២០១៧	-ប្រកាសអន្តរក្រសួងលេខ ៨០៥ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យករបុរេប្រទាន របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត	៨៤៥៦
២១-០៨-២០១៧	-ប្រកាសលេខ ៨៣១ សហវ.ប្រក.ប ស្តីពី ការលុបឈ្មោះមន្ត្រីរាជការចេញពីក្របខ័ណ្ឌ	៨៤៥៩

**២~ទីស្តីការរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម**

២៣-០៦-២០១៧	-ប្រកាសលេខ ២៨៨ ឧស.កឧ.ប្រក ០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ឌូប្រូ ស្ទីលវើក (ខេមបូឌ) ឯ.ក បង្កើតរោងចក្រ កែច្នៃដែក	៨៤៦១
------------	---	------







**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៧/ ៧២០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្ទេរបញ្ចូលលោកស្រី **វិន ស៊ីមុន** ពីឋានន្តរស័ក្តិរសេនីយ៍ក្រី នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មកឋានន្តរស័ក្តិ រមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

លេខ: ១៧២០.៧២១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧២២ ស.ណ  
**សំណៅដែលមានតម្លៃជាការបែកផ្សាយ**  
 រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
  
**ស៊ីម សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៧/ ១៧៤១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតំណែងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធថាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរាកម្សិទ្ធ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរាកម្សិទ្ធ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** កម្លើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរាកម្សិទ្ធ ៖

**ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក**

- ១-ឧត្តមសេនីយ៍ទោ **គង់ សិទ្ធិ** អត្តលេខ ០០០៨៦១
- ២-ឧត្តមសេនីយ៍ទោ **អៀង ឌ័ន** អត្តលេខ ០០២១៨០

**ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ**

- ១-ឧត្តមសេនីយ៍ក្រី **ចៅ វ៉ានហេង** អត្តលេខ ០២១៧២២
- ២-ឧត្តមសេនីយ៍ក្រី **តែន ឈិន** អត្តលេខ ០២២៣៣៨
- ៣-ឧត្តមសេនីយ៍ក្រី **លឹម ម៉ា** អត្តលេខ ០០២០៦៩
- ៤-ឧត្តមសេនីយ៍ក្រី **ស្រី គង់** អត្តលេខ ០០២០៦៧
- ៥-ឧត្តមសេនីយ៍ក្រី **អឹម ឈុនអៀង** អត្តលេខ ០០១៣៥២
- ៦-ឧត្តមសេនីយ៍ក្រី **ម៉ីក លានសុខ** អត្តលេខ ០២៥៦៨៤
- ៧-ឧត្តមសេនីយ៍ក្រី **យុន យា** អត្តលេខ ០០៤៧៤៥
- ៨-ឧត្តមសេនីយ៍ក្រី **ចុ ផា** អត្តលេខ ០១៦៨៤៦
- ៩-ឧត្តមសេនីយ៍ក្រី **ថៃ សុភ័ក្រ** អត្តលេខ ០២៥៦៦៥





១០-ឧត្តមសេនីយ៍ត្រី	ប្រាក់ ជាតិថុ	អត្តលេខ ០១២៩០១
១១-ឧត្តមសេនីយ៍ត្រី	អ៊ុន សុផល	អត្តលេខ ០១៩៤៦៣
១២-ឧត្តមសេនីយ៍ត្រី	សុខ ថេន	អត្តលេខ ០១២៣៨៦
១៣-ឧត្តមសេនីយ៍ត្រី	ឡេង សិរី	អត្តលេខ ០៤៥៨៣២
១៤-ឧត្តមសេនីយ៍ត្រី	កង ហៀម	អត្តលេខ ០០៩៧២០
១៥-ឧត្តមសេនីយ៍ត្រី	ចៀ ខាន់សារិទ្ធ	អត្តលេខ ០០១៣៤៦
១៦-ឧត្តមសេនីយ៍ត្រី	ទេព ចិត្រា	អត្តលេខ ០០៣៣៧៥
១៧-ឧត្តមសេនីយ៍ត្រី	ម៉ា សុខស៊ីណា	អត្តលេខ ០១៦៨៣៧
១៨-ឧត្តមសេនីយ៍ត្រី	កៅ ក្រៃសិរី	អត្តលេខ ១៦២៣៧៥
១៩-ឧត្តមសេនីយ៍ត្រី	កៅ សាវ៉ន	អត្តលេខ ០១១៧២២
២០-ឧត្តមសេនីយ៍ត្រី	ណារ៉ុន អេនា	អត្តលេខ ២២៧៤៣៩
២១-ឧត្តមសេនីយ៍ត្រី	គុយ ស៊ុន	អត្តលេខ ០៤៦៩០៦
២២-ឧត្តមសេនីយ៍ត្រី	ឡឺ សុផេន	អត្តលេខ ១៦២៣៦០
២៣-ឧត្តមសេនីយ៍ត្រី	ម៉ាត់ រល់មីន	អត្តលេខ ០១២៣៤២
២៤-ឧត្តមសេនីយ៍ត្រី	លី យូកៀត	អត្តលេខ ០៣៨៩៤១

**ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី**

១-វរសេនីយ៍ឯក	អ៊ុច ជ័យស្រស់	អត្តលេខ ០៣៣១៦៨
២-វរសេនីយ៍ឯក	ឈឹម រេនា	អត្តលេខ ០៤០១០០
៣-វរសេនីយ៍ឯក	ផេន អ៊ឹមស្រ៊ុន	អត្តលេខ ០០៨៦៥៤
៤-វរសេនីយ៍ឯក	ប្រាក់ សុមី	អត្តលេខ ០៤៦៧៤៥
៥-វរសេនីយ៍ឯក	ញឹក វិឌី	អត្តលេខ ០៦៨៤៤៨
៦-វរសេនីយ៍ឯក	មេក ចារ៉ា	អត្តលេខ ០៨៨៦៣១
៧-វរសេនីយ៍ឯក	សេស យ៉ុន	អត្តលេខ ០១១៣៤៦
៨-វរសេនីយ៍ឯក	ហេន ពិសិដ្ឋ	អត្តលេខ ២៣១៧២២
៩-វរសេនីយ៍ឯក	យុគ ឃឹម	អត្តលេខ ០៥៦៣៣៩
១០-វរសេនីយ៍ឯក	កែន ស្នឿ	អត្តលេខ ០៥០៨៨៧
១១-វរសេនីយ៍ឯក	ជួន ប្រៀន	អត្តលេខ ០១០៧១៦
១២-វរសេនីយ៍ឯក	ផុន ឡេន	អត្តលេខ ១៣៨៦៧៣
១៣-វរសេនីយ៍ឯក	សាមួន ជន	អត្តលេខ ០១៣០២២
១៤-វរសេនីយ៍ឯក	ម៉ៅ អន្ធា	អត្តលេខ ០១២៩៨៣
១៥-វរសេនីយ៍ឯក	លី ឡេន	អត្តលេខ ០០២៣២៤
១៦-វរសេនីយ៍ឯក	ត្រី សុវិរិយៈ	អត្តលេខ ២៣១៤៨៦
១៧-វរសេនីយ៍ឯក	ចៀ ខាន់កៅ	អត្តលេខ ០៤៧៦១០
១៨-វរសេនីយ៍ឯក	ម៉ែន សុបទ្វារិទ្ធ	អត្តលេខ ២៣១៨៦៧
១៩-វរសេនីយ៍ឯក	អ៊ុន ឈុនណា	អត្តលេខ ០១១៦២៨
២០-វរសេនីយ៍ឯក	សែ ឡើន	អត្តលេខ ០២០០៧៥



២១-វសេនីយ៍ឯក	<b>ហ៊ុន សែន</b>	អគ្គលេខ ០១៨២៣០
២២-វសេនីយ៍ឯក	<b>គា វិល</b>	អគ្គលេខ ១៦២១៣៤
២៣-វសេនីយ៍ឯក	<b>នេវ សុភ័ក្ត្រ</b>	អគ្គលេខ ១៣៤២៤៨

**ហត្ថលេខា:** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

*ស.ណ. ១៧១០-៧៧១០*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧១៥ ស.ណ  
**សំណៅដើម្បីមានកម្លាំងជាអ្នកចែកចាយ  
 រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧  
 អគ្គលេខាធិការរាជរដ្ឋាភិបាល**



**សយ សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៧/៧៤៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការតែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាក់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរាកូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរាកូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**ហេតុនេះ កម្រើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរាកូមិន្ទ ៖**  
**ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក**

១-ឧត្តមសេនីយ៍ទោ	<b>គិន</b>	<b>លឹមហុន</b>	អត្តលេខ ០០០៥៤៧
២-ឧត្តមសេនីយ៍ទោ	<b>ម៉ុក</b>	<b>ចាន់ជារ៉ា</b>	អត្តលេខ ០០១៥៧០
៣-ឧត្តមសេនីយ៍ទោ	<b>គង់</b>	<b>ច័ន្ទ</b>	អត្តលេខ ០០០៥៦០
៤-ឧត្តមសេនីយ៍ទោ	<b>ប៊ី</b>	<b>ប៊ុនធីន</b>	អត្តលេខ ០០១៨០៥
៥-ឧត្តមសេនីយ៍ទោ	<b>ឈុំ</b>	<b>ចរិយា(ភី)</b>	អត្តលេខ ០២២៤១០
៦-ឧត្តមសេនីយ៍ទោ	<b>អ៊ុច</b>	<b>ចាន់ថា</b>	អត្តលេខ ០០០៤៥១

**ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ**

១-ឧត្តមសេនីយ៍ក្រី	<b>អ៊ុច</b>	<b>សុជាតិ</b>	អត្តលេខ ០០៣៨៤៧
២-ឧត្តមសេនីយ៍ក្រី	<b>អ៊ុច</b>	<b>សុខ</b>	អត្តលេខ ០០៤២៥១
៣-ឧត្តមសេនីយ៍ក្រី	<b>តូច</b>	<b>ចន្ទធារ៉ា</b>	អត្តលេខ ០០៣២៣៦





៤-ឧត្តមសេនីយ៍ក្រី	<b>ស្វាយ ហេង</b>	អគ្គលេខ ០០៨៩៦២
៥-ឧត្តមសេនីយ៍ក្រី	<b>ញួង ហោលី</b>	អគ្គលេខ ០១៧៧៨៧
៦-ឧត្តមសេនីយ៍ក្រី	<b>ឆេង សែ</b>	អគ្គលេខ ០២៥១៧៥
៧-ឧត្តមសេនីយ៍ក្រី	<b>ឡាំ ឈហ៊ាង</b>	អគ្គលេខ ០២០៨២៤
៨-ឧត្តមសេនីយ៍ក្រី	<b>សេន ពិជ័យ</b>	អគ្គលេខ ០១៧៩៣០
៩-ឧត្តមសេនីយ៍ក្រី	<b>ហាយ សឃ្យុត្តិ</b>	អគ្គលេខ ០១៣៨៩៧
១០-ឧត្តមសេនីយ៍ក្រី	<b>ទួន ម៉ីនថុន</b>	អគ្គលេខ ០០០៦៧៣
១១-ឧត្តមសេនីយ៍ក្រី	<b>ជ័យ ចូរី</b>	អគ្គលេខ ០០១៥២៤
១២-ឧត្តមសេនីយ៍ក្រី	<b>ចៅ សុវិការ</b>	អគ្គលេខ ០០១១៦៥
១៣-ឧត្តមសេនីយ៍ក្រី	<b>ម៉ៅ សុខា</b>	អគ្គលេខ ០០៨៥០៥
១៤-ឧត្តមសេនីយ៍ក្រី	<b>គង់ ផល្លី</b>	អគ្គលេខ ០១៤២៩០
១៥-ឧត្តមសេនីយ៍ក្រី	<b>ម៉ឺ រ៉ឹង</b>	អគ្គលេខ ០០៨៥០៣
១៦-ឧត្តមសេនីយ៍ក្រី	<b>ច័ន្ទ ចន្ទាឡ</b>	អគ្គលេខ ០៣៤៤០៦
១៧-ឧត្តមសេនីយ៍ក្រី	<b>សាយ សុភកោតា</b>	អគ្គលេខ ០២៥៧១៦
១៨-ឧត្តមសេនីយ៍ក្រី	<b>ហេង សុខា</b>	អគ្គលេខ ០៣៦៨៥០
១៩-ឧត្តមសេនីយ៍ក្រី	<b>គង់ សុខុម</b>	អគ្គលេខ ០៣៥០៥៦
២០-ឧត្តមសេនីយ៍ក្រី	<b>ឡេង ផល្លី</b>	អគ្គលេខ ០១១៩៥១
២១-ឧត្តមសេនីយ៍ក្រី	<b>ហេង មករា</b>	អគ្គលេខ ០៤៧០៧៥
២២-ឧត្តមសេនីយ៍ក្រី	<b>ចេង សុផល</b>	អគ្គលេខ ០១៤០១៣
២៣-ឧត្តមសេនីយ៍ក្រី	<b>សៅ ស្មី</b>	អគ្គលេខ ០១៤០០៧
២៤-ឧត្តមសេនីយ៍ក្រី	<b>យស សេដ្ឋវណ្ណ</b>	អគ្គលេខ ០០១៤៧០
២៥-ឧត្តមសេនីយ៍ក្រី	<b>ហ៊ុន សុខុម</b>	អគ្គលេខ ០០១៣៨៥
២៦-ឧត្តមសេនីយ៍ក្រី	<b>សៅ ជារ៉ុប</b>	អគ្គលេខ ០១៣៩៩៤
២៧-ឧត្តមសេនីយ៍ក្រី	<b>ស៊ុយ ជីហ៊ាង</b>	អគ្គលេខ ០១៩៦៦៦

**គ-ឋានន្តរសេនីយ៍ក្រីឧត្តមសេនីយ៍ក្រី**

១-វរសេនីយ៍ឯក	<b>សុ សុវណ្ណាត</b>	អគ្គលេខ ០១៣៩៦៦
២-វរសេនីយ៍ឯក	<b>ម៉ែន ស៊ុមន</b>	អគ្គលេខ ០១៤២៧៦
៣-វរសេនីយ៍ឯក	<b>ធីត មុនី</b>	អគ្គលេខ ០២១៧៦៩
៤-វរសេនីយ៍ឯក	<b>ឡូ ស៊ីណារ៉ូ</b>	អគ្គលេខ ២៣២០៧៧
៥-វរសេនីយ៍ឯក	<b>កូច សុវណ្ណវិទ្យា</b>	អគ្គលេខ ០១៤១៣៥
៦-វរសេនីយ៍ឯក	<b>គង់ ម៉ីនថាណ</b>	អគ្គលេខ ០៤៧២៤៥
៧-វរសេនីយ៍ឯក	<b>ធីត អ៊ុក</b>	អគ្គលេខ ០២៥៩៩៥
៨-វរសេនីយ៍ឯក	<b>សុខ គុណា</b>	អគ្គលេខ ០៥៧៩៥៨
៩-វរសេនីយ៍ឯក	<b>គុយ ព្រីសុវណ្ណ</b>	អគ្គលេខ ០១៦៦៦១
១០-វរសេនីយ៍ឯក	<b>កង គិរុន</b>	អគ្គលេខ ០៥២៧៤៣
១១-វរសេនីយ៍ឯក	<b>ខេក ផានី(ឆាវ)</b>	អគ្គលេខ ០២២៣៣៧
១២-វរសេនីយ៍ឯក	<b>កៅ ជារឿន</b>	អគ្គលេខ ០៤៣០៤៤



១៣-វរសេនីយ៍ឯក	គីន	ហ៊ុន	អក្កលេខ ០៣២០៧២
១៤-វរសេនីយ៍ឯក	សៅ	ស្មឿន	អក្កលេខ ០០១៥៨២
១៥-វរសេនីយ៍ឯក	នាខ	ស៊ីថា	អក្កលេខ ០១៦៧៣០
១៦-វរសេនីយ៍ឯក	ស៊ី	ច័ន្ទវិទ្ធុ	អក្កលេខ ០២៣១០៦
១៧-វរសេនីយ៍ឯក	ប្រកាម	សារិ	អក្កលេខ ០២៤០៣៥
១៨-វរសេនីយ៍ឯក	យុន	ឌុឡី	អក្កលេខ ០០២៥៥៦
១៩-វរសេនីយ៍ឯក	ធិត	រត័ម័រ	អក្កលេខ ០១៣៨២៩
២០-វរសេនីយ៍ឯក	ឆេង	សុខឡេង	អក្កលេខ ០៤៨៤៤២
២១-វរសេនីយ៍ឯក	ប៉ែន	គិរុណា	អក្កលេខ ០៣២១៨៦
២២-វរសេនីយ៍ឯក	អ៊ុន	សាវណ	អក្កលេខ ០៣៧៦៨០
២៣-វរសេនីយ៍ឯក	យ៉ង់	ថាវ៉ា	អក្កលេខ ០០៨៩១៥
២៤-វរសេនីយ៍ឯក	មួន	ពិសិដ្ឋ	អក្កលេខ ០១៣៩៧៥
២៥-វរសេនីយ៍ឯក	សៅ	សំផា	អក្កលេខ ០០៨៤២១
២៦-វរសេនីយ៍ឯក	ទួន	បូរ៉ាន់	អក្កលេខ ០១៣៩៨៧
២៧-វរសេនីយ៍ឯក	ហាន	គាន	អក្កលេខ ០០៤៧៤៧
២៨-វរសេនីយ៍ឯក	ហ្វា	ហាន	អក្កលេខ ០១៣៩៥០
២៩-វរសេនីយ៍ឯក	លឹម	ពិសិដ្ឋ	អក្កលេខ ០៤៧៩១៣
៣០-វរសេនីយ៍ឯក	លឹម	ស៊ីហ៊ាន់	អក្កលេខ ០២៤៨៥៩
៣១-វរសេនីយ៍ឯក	ឆេង	សំណាង	អក្កលេខ ១៩៨៦៩១
៣២-វរសេនីយ៍ឯក	ខេង	បូណា	អក្កលេខ ០៦៧៧៦៥
៣៣-វរសេនីយ៍ឯក	លី	សាហាន	អក្កលេខ ០២៧៥៦៦
៣៤-វរសេនីយ៍ឯក	ទុំ	សុខា	អក្កលេខ ០១៦៦០៧
៣៥-វរសេនីយ៍ឯក	សរ	ស៊ីថា	អក្កលេខ ១៦០០៤០
៣៦-វរសេនីយ៍ឯក	ឡុង កុលាប(ភរី)		អក្កលេខ ០០៣៥៧០
៣៧-វរសេនីយ៍ឯក	អេន	ភិក្ខុវរ្ម័ន	អក្កលេខ ០២៥៦៧០
៣៨-វរសេនីយ៍ឯក	នាយ	យ៉ាត	អក្កលេខ ០០១៥១៥
៣៩-វរសេនីយ៍ឯក	ទួន	ធិរាជ	អក្កលេខ ០១៤៦៨១
៤០-វរសេនីយ៍ឯក	សេង	សាតុដ្ឋ	អក្កលេខ ០១៣៨៤៥
៤១-វរសេនីយ៍ឯក	សរ	សំណេត	អក្កលេខ ០០៨៣៧៦
៤២-វរសេនីយ៍ឯក	ពិន	កៅ	អក្កលេខ ០១៣៨៩៩
៤៣-វរសេនីយ៍ឯក	ឈុន	សុចិត្ត	អក្កលេខ ១១១៣៤៣
៤៤-វរសេនីយ៍ឯក	ស៊ុន	ប៊ុនថេន	អក្កលេខ ០១៦៧៦៩
៤៥-វរសេនីយ៍ឯក	ប៊ុន	ចាន់សុភាព	អក្កលេខ ០៥៩៦១៩
៤៦-វរសេនីយ៍ឯក	ថោង	សុខហាន	អក្កលេខ ០១៤៤២៩
៤៧-វរសេនីយ៍ឯក	សំ	ជារ៉ាតុម	អក្កលេខ ០២០៤២៤
៤៨-វរសេនីយ៍ឯក	ឌឹម	ចំរើន	អក្កលេខ ០០៨៦៨១
៤៩-វរសេនីយ៍ឯក	អ៊ុន	បូរ៉ា	អក្កលេខ ០៨៨២៣០





៥០-វរសេនីយ៍ឯក	ញាណ សុផាត	អគ្គលេខ ០២៤៣១៨
៥១-វរសេនីយ៍ឯក	វិវិល សំអុល	អគ្គលេខ ០២៤៣១៧
៥២-វរសេនីយ៍ឯក	គឹម រ័ត្ន	អគ្គលេខ ០២៥៩៣៥
៥៣-វរសេនីយ៍ឯក	សោម ផានី	អគ្គលេខ ០១៤៤៤៣
៥៤-វរសេនីយ៍ឯក	ជេត ចន្ទឃ្លា	អគ្គលេខ ០២៥៦៤៨
៥៥-វរសេនីយ៍ឯក	សុខ សាវាត	អគ្គលេខ ០១៣៧០៧
៥៦-វរសេនីយ៍ឯក	ឡាយ គឹមហួត	អគ្គលេខ ០០៩៧២៥
៥៧-វរសេនីយ៍ឯក	មាស សីលា	អគ្គលេខ ០១២៥៤១
៥៨-វរសេនីយ៍ឯក	អ៊ុក ហឿនពិសី	អគ្គលេខ ០៣០១១៧
៥៩-វរសេនីយ៍ឯក	ចាយ សុលីណា	អគ្គលេខ ០៣៥៣០៨
៦០-វរសេនីយ៍ឯក	ជុំ អង្គរឧត្តម	អគ្គលេខ ១៤៤៩៥២
៦១-វរសេនីយ៍ឯក	ឡើង ចន្ទឃ្លី	អគ្គលេខ ០១៣៧៣៣
៦២-វរសេនីយ៍ឯក	សឹក សាវ៉េត	អគ្គលេខ ០០៩៦៣០
៦៣-វរសេនីយ៍ឯក	រស់ សាតុប	អគ្គលេខ ០១៦៧៧៤
៦៤-វរសេនីយ៍ឯក	គុច ផា	អគ្គលេខ ០០៣៥៦៦
៦៥-វរសេនីយ៍ឯក	ប្រាក់ ចំរើន	អគ្គលេខ ០៣៣២៤៤
៦៦-វរសេនីយ៍ឯក	កេរ សំណាង	អគ្គលេខ ០៤៧៨៨២

មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

៣៧ . ១៧១០ . ៧៣១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧២៦ ស.ណ  
សំណៅដែលមានតម្លៃជាការចែកចាយ  
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧



ស៊ុយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៧/៧២៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខនស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តម្រើងឋានន្តរស័ក្តិដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៧រូប :

<b>ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក</b>		
-ឧត្តមសេនីយ៍ទោ	<b>ជី សាន</b>	អគ្គលេខ ៧៨២២២
<b>ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍នោ</b>		
១-ឧត្តមសេនីយ៍ត្រី	<b>ជួន កុល</b>	អគ្គលេខ ០៧៦៦
២-ឧត្តមសេនីយ៍ត្រី	<b>សេង ស៊ុនី</b>	អគ្គលេខ ០៦៥១៥
៣-ឧត្តមសេនីយ៍ត្រី	<b>នួន ស៊ុណា</b>	អគ្គលេខ ០៥៣៧០
<b>គ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី</b>		
១-រសេនីយ៍ឯក	<b>សៀង សុចន្ទនា</b>	អគ្គលេខ ២៩៦៦៣
២-រសេនីយ៍ឯក	<b>អ៊ុច សម្បត្តិ</b>	អគ្គលេខ ០៧៤០៧
៣-រសេនីយ៍ឯក	<b>គឹម សាន</b>	អគ្គលេខ ០១៣៣២ ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ពល. ១៧១០.៧៣២  
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧២៣ ស.ណ  
 សំណៅដែលមានតម្លៃជាការចែកផ្សាយ  
 រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧  
 អគ្គនាយកការពាររដ្ឋាភិបាល







**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៧/០៧៤៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ឯក **ហម រដ្ឋា** អត្តលេខ ០៨៨២៤
- ២- វរសេនីយ៍ឯក **សុក ប៊ុនល័យ** អត្តលេខ ១៣១១៨ ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

ព.ល. ០៧៦០ . សិរីរាត្ន

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៧

លេខ: ៧២១ ស.ណ  
សំណៅនៃលម្អិតកម្លែងការចែកចំណែក  
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



### **ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៧/ ០៧៤៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ត្រាស់ព្រះរាជទាន**

**នូវ**

- ក-ក្រៅស្រីសុរិយយស ជាតុបការ :
  - ឧកញ៉ា **វ៉ៃ តុង** **សុខន**
- ខ-ក្រៅស្រីសុរិយយស ព្រះរាជទានាចារ្យក្រុមគ្រូជា ថ្នាក់ មហាសេរីមង្គលៈ :
 

១- លោក <b>អ៊ុំ រតនា</b>	៥- កីឡាការី <b>ធីន ធីន</b>
២- កីឡាករ <b>ប្រាក់ សុភណ្ណនី</b>	៦- កីឡាការី <b>ឆាប់ អរស៊ី</b>
៣- កីឡាករ <b>លី ប៊ុនធី</b>	៧- កីឡាការី <b>ពៅ សុខា</b>
៤- កីឡាករ <b>សាន សុជាតិ</b>	៨- កីឡាការី <b>ស៊ី ប័ន្ទលក្ខណា</b>
- គ-ក្រៅស្រីសុរិយយស មុនីសាវត្តិដ្ឋាន ថ្នាក់ មហាសេរីមង្គលៈ :
 

១- លោក <b>កែត ហុកលី</b>	២- កីឡាករ <b>ធីន ភាព</b>
-------------------------	--------------------------
- ឃ-ក្រៅស្រីសុរិយយស ព្រះរាជទានាចារ្យក្រុមគ្រូជា ថ្នាក់ មហាសេនា :
 

១- Mr. Nhuyen Van Cuong	៤- កីឡាការី <b>ចាន់ សីហា</b>
២- កីឡាករ <b>ជ្រិន ប៊ុនធុន</b>	៥- កីឡាការី <b>ម៉ៅ ប៊ុនធីតា</b>
៣- កីឡាករ <b>ជិន ពិសិដ្ឋ</b>	
- ង-ក្រៅស្រីសុរិយយស ព្រះរាជទានាចារ្យក្រុមគ្រូជា ថ្នាក់ ធិបតី :
 

១- លោក <b>ស័ង បុន្និទ្ធ</b>	៣- លោក <b>ឯម សុភារីត្ត</b>
២- លោក <b>ទេព ជ័តសុខុម</b>	៤- កីឡាករ <b>កើត សុភីត្ត</b>

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

*ហត្ថលេខា*  
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧២២ ស.ណ  
 សំណៅដោះស្រាយកិច្ចការចម្បងក្រសួង  
 រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧  
 អគ្គលេខាធិការរាជរដ្ឋាភិបាល





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៧/០៧២៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **លី ថាវ (LI TAO)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៧៧ នៅទីក្រុងធានជិន សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

លេខ. ១៧១០.៧៣២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៧០ ស.ណ

សំណេរដែលមានតម្លៃជាការចែកចាយ  
រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧

**អគ្គលេខាធិការរាជរដ្ឋាភិបាល**



**សយ សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៧/៧៧៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិក្របខ័ណ្ឌដល់លោក **យ៉េឡីន ឌីណឺង (YUAN GUOQING)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៧២ នៅខេត្តធានជិន សាធារណរដ្ឋប្រជាមានិតចិន ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

លេខ. ៧៧១. ស.ណ  
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៧១ ស.ណ  
សំណៅដល់សម្តេចអគ្គមហាសេនាបតីតេជោ  
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល  
**សឃ សុខា**





**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/១០១៧/ ៧៧២១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១៖** ផ្តល់សញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ដល់លោក **ហាយដ៍ ស្តីវេនីល ចន** (HYDE STEVEN JOHN) ជនជាតិអាមេរិកាំង សញ្ជាតិអាមេរិកាំង កើតថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៧១ នៅទីក្រុងហូតដត រដ្ឋឡាហ្គា សហរដ្ឋអាមេរិក។
- មាត្រា ២៖** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

៧៧៧-១៧១០.៧៧២១  
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៧៧ ស.ណ  
សំណៅដែលមានតម្លៃជាការចែកឱ្យ  
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
**ស៊ឹម សុខា**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៧/ ៧៧០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **ស៊ី ហុងមីង** (HSU HUNG-MING) ជនជាតិ ចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់ កើតថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៦៣ នៅខេត្តតៃវ៉ាន់ សាធារណរដ្ឋចិន ដោយប្តូរមកជាឈ្មោះ **ស៊ី សាន់នី** (HSU SUNNY)។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

*៣៣.១៧២០.៧៧៧*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៧២ ស.ណ  
**សំណៅនៃសម្តេចអគ្គមហាសេនាបតីតេជោ**  
**រាជធានីភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧**  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
  
**សយ សុខា**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៧/៧៧១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ០២/នស/៩៤ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា១ :** តម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់លោកវរសេនីយ៍ឯក **ស៊ឹម ហុនហួត** អគ្គលេខ ៦៦៥៤៨ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

៣៣.១៧១០.៧៤០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៧៤ ស.ណ  
 សំណៅដល់លោកសម្តេចអគ្គមហាសេនាបតីតេជោ  
 រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧  
 អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ឹម សុខា



**ព្រះរាជក្រឹត្យ**  
**យើង**

នស / រកត / ១០១៧ / ៧៧២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨០៥/៣៥៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០០៥ ស្តីពីការកែសម្រួល គណៈកម្មការអចិន្ត្រៃយ៍រៀបចំបុណ្យជាតិ-អន្តរជាតិ ទៅជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០០៨/១១៣០ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៨ ស្តីពីការកែសម្រួល សមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤១១/៣៤០ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ ស្តីពីការកែសម្រួល មុខតំណែងសមាសភាពថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

**ត្រាស់បង្គាប់**

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **ទេស ហេង** ជា ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានឋានៈស្មើ រដ្ឋលេខាធិការ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

រកត. ១៧១០. ៧៧២

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៧២ ស.ណ  
 សំណៅជូនសមាជិករដ្ឋមន្ត្រីប្រចាំខ្សែអាណត្តិ  
 រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ១០ ឆ្នាំ ២០១៧  
 \* អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៧/ ០៧/១១/១៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០១០០/០០៨ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០០ និងព្រះរាជក្រឹត្យលេខ នស/រកត/០២០៩/១៦៣ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការបង្កើត និងការកែសម្រួលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៦ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១:** តែងតាំងនិងផ្តល់ឋានៈអនុប្រធាន និងសមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖
- ១. លោកជំទាវ **ហ៊ុន សែន ម៉ូលីណេ** ជាអនុប្រធាន មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
  - ២. ឯកឧត្តម **ស៊ា ម៉ៅ** ជាសមាជិក មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
  - ៣. ឯកឧត្តម **សុខ ម៉ីនថា** ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
  - ៤. ឯកឧត្តម **កេង សុផាន់តេ** ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
  - ៥. ឯកឧត្តម **ឡេង គុណ** ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ
  - ៦. ឯកឧត្តម **ចាន់ ច័ន្ទតារា** ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ
  - ៧. ឯកឧត្តម **ម៉ែន អេង** ជាសមាជិក មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។
- មាត្រា ២:** កម្លាំងឋានៈស្មើ រដ្ឋលេខាធិការ ដល់លោកជំទាវ **សុទ្ធ សុមារី** សមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្ថែមលើមុខងារបច្ចុប្បន្ន។
- មាត្រា ៣:** តែងតាំងអគ្គនាយកនៃអគ្គនាយកដ្ឋានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖
- ១. លោកជំទាវ **វ៉ិច និពន្ធ** ជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្តឹង
  - ២. លោកជំទាវ **នាំ ម៉ារី** ជាអគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស។
- មាត្រា ៤:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

លេខ: ១៧១០. ៧៧២  
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៧

លេខ: ៧៧៩ ស.ណ  
សំណៅដែលមានតម្លៃជាការបែកផ្សាយ  
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រុមប្រឹក្សាធម្មនុញ្ញ**

**សំណុំរឿង**

លេខ : ៣៤៦/០៨៤/២០១៧

ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧

**សេចក្តីសម្រេច**

លេខ : ១៨៩/០២៩/២០១៧ កបធ.ច

ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧

**ក្រុមប្រឹក្សាធម្មនុញ្ញ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៥/០០៣ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
- បានឃើញលិខិតលេខ ៣៧៩ រ.ស. ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា ស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៩ នីតិកាលទី៥ និងព្រឹទ្ធសភា



បានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ ដោយឥតកែប្រែ និង ចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៣ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ដែលអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលលិខិតខាងលើនេះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១ និង ១០ នាទី


**គ្រោយពីបានស្តាប់របាយការណ៍របស់សមាជិករាយការណ៍  
គ្រោយពីបានពិភាក្សាត្រឹមត្រូវតាមច្បាប់ហើយ**

- យល់ឃើញថា រដ្ឋសភា និងព្រឹទ្ធសភាបានអនុវត្តត្រឹមត្រូវតាមបែបបទដែលមានចែងក្នុង មាត្រា ១១៣ ថ្មី នៃរដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យនិងអនុម័តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
- យល់ឃើញថា សំណើរបស់សម្តេចអគ្គមហាេពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា ស្រប តាមមាត្រា ១៤០ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ១៦ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តី ពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញអាចទទួល យកសំណើសុំពិនិត្យធម្មនុញ្ញភាពនៃច្បាប់នេះ មកពិនិត្យបាន
- យល់ឃើញថា ទម្រង់នៃការតាក់តែង និង ការអនុម័តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ស្របនឹងរដ្ឋធម្មនុញ្ញ
- យល់ឃើញថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាន ពីរមាត្រា និងមានខ្លឹមសារដូចខាងក្រោម៖

**មាត្រា មួយ .-** ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៣១៥/០០៣ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ត្រូវ បានធ្វើវិសោធនកម្មដូចតទៅ ៖

**មាត្រា ១៣៨.- ស្ទួន**

**មាត្រា ៧.-** ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់



- យល់ឃើញថា មាត្រាមួយនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងលើនេះ បានធ្វើវិសោធនកម្មដោយបន្ថែមមាត្រា ១៣៨ ស្ទួន ដែលចែងអំពី ការលែងមានសុពលភាព និងលែងមានគុណសម្បត្តិនៃបញ្ជីបេក្ខជន និងតំណាងរាស្ត្រនៃគណបក្សនយោបាយក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអាសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ។ ការបែងចែកអាសនៈដែលនៅទំនេរនោះដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ០៧ (ប្រាំពីរ) ថ្ងៃ ទៅឱ្យគណបក្សនយោបាយនានាដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី ខេត្តជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភាដែលដឹកនាំរាជរដ្ឋាភិបាល ។ ជំហាននិងរូបមន្តនៃការគណនាបែងចែកអាសនៈ មាន៣ជំហាន ជំហានទី១ កំណត់ក្នុងតារាងដែលតម្រូវឱ្យគណបក្សនយោបាយបានទទួល ០១ (មួយ) អាសនៈ ជំហានទី២ កំណត់ចំនួនអាសនៈជាបឋមដែលគណបក្សនយោបាយនីមួយៗបានទទួល និងជំហានទី៣ អាសនៈដែលនៅសល់ ត្រូវបែងចែកដោយមធ្យមភាគខ្ពស់បំផុត ។ ក្នុងករណីគណបក្សនយោបាយណាមួយទទួលបានអាសនៈបន្ថែមមួយ ឬច្រើន ប៉ុន្តែបញ្ជីបេក្ខជនរបស់ខ្លួនតិចជាងអាសនៈនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវស្នើជាលាយលក្ខណ៍អក្សរទៅសមីគណបក្សនោះ ឱ្យបន្ថែមឈ្មោះក្នុងបញ្ជីបេក្ខជនក្នុងរយៈពេលយ៉ាងយូរ ០៥ (ប្រាំ) ថ្ងៃក្រោយពីបានទទួលសំណើ។ បែបបទនៃការទទួលពិនិត្យនិងអនុម័តបេក្ខជនដែលស្នើសុំបន្ថែមនេះ ត្រូវអនុវត្តតាមបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រាមួយចំនួននៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ករណីដែលចាត់ទុកគណបក្សនយោបាយណាមួយបោះបង់ចោលអាសនៈឱ្យនៅទំនេរ និងការបែងចែកអាសនៈដែលនៅទំនេរដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ក្នុងករណីពុំមានគណបក្សនយោបាយទទួលយកអាសនៈដែលនៅទំនេរនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបែងចែកអាសនៈដែលនៅទំនេរនោះ ឱ្យទៅគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា ។

*Handwritten signature/initials*



មាត្រានេះ ស្របតាមស្មារតីកថាខណ្ឌទី១ នៃមាត្រា ៥១ ថ្មី កថាខណ្ឌទី៥ នៃមាត្រា ៧៦ ថ្មី និងមាត្រា ១៥០ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ

- យល់ឃើញថា មាត្រាមួយនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ
- យល់ឃើញថា មាត្រាពីរ ដែលចែងថា ច្បាប់នេះត្រូវប្រកាសជាការប្រញាប់ ស្របតាមមាត្រា ៩៣ ថ្មី នៃរដ្ឋធម្មនុញ្ញ
- យល់ឃើញថា គ្រប់បទប្បញ្ញត្តិទាំងអស់នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ


**សម្រេច**

**មាត្រា ១-** ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ និងព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៣ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។

**មាត្រា ២-** សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច ។ *Handwritten signature*

រាជធានី ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧

**ជ. ក្រុមប្រឹក្សាធម្មនុញ្ញ**



**គឹម សុផានីម**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រុមប្រឹក្សាធម្មនុញ្ញ**

**សំណុំរឿង**

លេខ : ៣៤៧/០៨៥/២០១៧

ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧

**សេចក្តីសម្រេច**

លេខ : ១៩០/០៣០/២០១៧ កបធ.ច

ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧

**ក្រុមប្រឹក្សាធម្មនុញ្ញ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧១៧/០០៦ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
- បានឃើញលិខិតលេខ ៣៨០ រ.ស. ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា ស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៩ នីតិកាលទី៥ និង



ព្រឹទ្ធសភា បានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ ដោយឥត កែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៣ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ដែលអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលលិខិតខាង លើនេះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១ និង ១០ នាទី

**គ្រោយពីបានស្តាប់របាយការណ៍របស់សមាជិករាយការណ៍**

**គ្រោយពីបានពិភាក្សាត្រឹមត្រូវតាមច្បាប់ហើយ**

- យល់ឃើញថា រដ្ឋសភា និងព្រឹទ្ធសភាបានអនុវត្តត្រឹមត្រូវតាមបែបបទដែលមានចែងក្នុង មាត្រា ១១៣ ថ្មី នៃរដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យនិងអនុម័តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
- យល់ឃើញថា សំណើរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា ស្របតាមមាត្រា ១៤០ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ១៦ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញ អាចទទួលយកសំណើសុំពិនិត្យធម្មនុញ្ញភាពនៃច្បាប់នេះ មកពិនិត្យបាន
- យល់ឃើញថា ទម្រង់នៃការតាក់តែង និង ការអនុម័តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ស្របនឹងរដ្ឋធម្មនុញ្ញ
- យល់ឃើញថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មាន ពីរមាត្រា និងមានខ្លឹមសារដូចខាងក្រោម៖

**មាត្រាមួយ .-**

មាត្រា ៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលប្រកាសឱ្យ ប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧១៧/០០៦ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានធ្វើវិសោធនកម្មដូចតទៅ ៖

មាត្រា ៣.. ថ្មី

**មាត្រាពីរ.-** ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់ 

- យល់ឃើញថា មាត្រាមួយនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងលើនេះ ត្រូវបានធ្វើវិសោធនកម្មពីមាត្រាដូចខាងក្រោម ៖

មាត្រា ៣.. ថ្មី ចែងអំពី “ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ០៦ (ប្រាំមួយ) ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៤ យ៉ាងយូរ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា លើកលែងតែក្នុងករណីដែលមានចែងក្នុងបទប្បញ្ញត្តិមាត្រា ១០២ ថ្មី នៃរដ្ឋធម្មនុញ្ញ ។

កាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់ និងប្រកាសដោយនាយករដ្ឋមន្ត្រីតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

នីតិកាលព្រឹទ្ធសភា ត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។”

មាត្រានេះ ស្របតាមស្មារតីមាត្រា ១០១ ថ្មី និងមាត្រា ១០២ ថ្មី នៃរដ្ឋធម្មនុញ្ញ

- យល់ឃើញថា មាត្រាមួយនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ
- យល់ឃើញថា មាត្រាពីរ ដែលចែងថា ច្បាប់នេះត្រូវប្រកាសជាការប្រញាប់ ស្របតាមមាត្រា ៩៣ ថ្មី នៃរដ្ឋធម្មនុញ្ញ
- យល់ឃើញថា គ្រប់បទប្បញ្ញត្តិទាំងអស់នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ

**សម្រេច**

**មាត្រា ១.-** ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ និងព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់និងគតិច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៣ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។

**មាត្រា ២.** សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំ  
ពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមាន  
អានុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះ  
ផ្សាយក្នុងរាជកិច្ច ។ *Handwritten signature*

រាជធានី ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧

**ជ. ក្រុមប្រឹក្សាធម្មនុញ្ញ**  
**ប្រធាន**  
*Handwritten signature*  
**អ៊ឹម ឈុនស៊ីម**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ១២៤ អនក្រ.បក

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការគ្រប់គ្រងថវិកាស្ថិត**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែល



- ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគយ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៥៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍
- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បកចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ២៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
- បានឃើញអនុក្រឹត្យលេខ ៣៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រងសំណល់រឹង
- បានឃើញអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍

**សម្រេច**

**ជំពូកទី ១**

**បទប្បញ្ញត្តិទូទៅ**

**មាត្រា ១.\_**

អនុក្រឹត្យនេះមានគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក សំដៅធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភ័ណភាព។

**មាត្រា ២.\_**

អនុក្រឹត្យនេះមានគោលដៅ ដូចតទៅ៖

- កំណត់តួនាទី និងពង្រឹងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន អង្គភាពជំនាញ និងរដ្ឋបាល ថ្នាក់ក្រោមជាតិលើការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក និង ការកែច្នៃសំណល់ថង់ប្លាស្ទិក
- កំណត់អំពីវិធានការទូទៅលើការគ្រប់គ្រងថង់ប្លាស្ទិក
- កំណត់នូវវិធានការគិតកម្រៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិករបស់អតិថិជន
- អប់រំ និងលើកកម្ពស់ការយល់ដឹងសាធារណៈនិងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តកម្ម វិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និង
- ជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការកែច្នៃសំណល់ថង់ប្លាស្ទិកនៅក្នុងស្រុក និងការ ផលិតសម្ភារប្លាស្ទិកដែលងាយពុករលួយ។

**មាត្រា ៣.\_**

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការនាំចូល ការផលិត ការចែកចាយ និងការប្រើ ប្រាស់ថង់ប្លាស្ទិកស្ទើងមានដៃយូរ និងការកែច្នៃសំណល់ថង់ប្លាស្ទិកក្នុងស្រុក នៅក្នុងព្រះរាជាណាចក្រ កម្ពុជា។

**មាត្រា ៤.\_**

និយមន័យវាក្យសព្ទដែលប្រើក្នុងអនុក្រឹត្យនេះ៖

១. ថង់ប្លាស្ទិក សំដៅដល់វត្ថុផលិតពីប្លាស្ទិកទន់អាចបត់បែនស្រួលនិងមិនងាយពុករលួយ ប្រើ សម្រាប់ផ្ទុក វេចខ្ចប់ទំនិញនិងសម្ភារផ្សេងៗ។
២. ថង់ប្លាស្ទិកស្ទើងមានដៃយូរ សំដៅដល់ថង់ប្លាស្ទិកដែលត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ ដើម្បីវេចខ្ចប់ក្នុងការទិញទំនិញផ្សេងៗ ដែលមានដៃយូរ ទម្ងន់ស្រាល និងកម្រាស់ស្ទើង។
៣. ទីតាំងអាជីវកម្ម សំដៅដល់ទីតាំងប្រកបមុខរបរទិញលក់ ចែកចាយទំនិញ និងសម្ភារនានា។
៤. ទីតាំងសេវាកម្ម សំដៅដល់ទីតាំងផ្តល់សេវា(បម្រើ)នានា ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ រមណីយដ្ឋានទេសចរណ៍។ល។
៥. ផ្សារទំនើប សំដៅដល់អគារលក់ទំនិញចម្រុះ រួមមានសម្ភារប្រើប្រាស់ក្នុងលំនៅដ្ឋាន បន្ថែ ត្រី សាច់ គ្រឿងទេស ភេសជ្ជៈ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។ល។ ដែលអតិថិជនអាចធ្វើ ការជ្រើសរើសដោយខ្លួនឯង និងមានប្រព័ន្ធគិតប្រាក់រួម។
៦. មជ្ឈមណ្ឌលពាណិជ្ជកម្ម សំដៅដល់អគារទំនើបដែលមានស្តង់ ឬហាងលក់ទំនិញចម្រុះច្រើន ប្រភេទ ហើយមានម្ចាស់និងមានកន្លែងគិតប្រាក់ដាច់ដោយឡែកពីគ្នា។
៧. វត្ថុជំនួសថង់ប្លាស្ទិក សំដៅដល់វត្ថុប្រើប្រាស់ក្នុងការផ្ទុក ការវេចខ្ចប់ចំណីអាហារនិងសម្ភារ ផ្សេងៗ ដែលមិនមែនជាប្លាស្ទិកដូចជា៖ ស្លឹកឈូក ស្លឹកចេក ថង់ក្រណាត់ ឬថង់បរិស្ថាន។ល។



- ៨. តំបន់គ្មានថង់ប្លាស្ទិក សំដៅដល់ទីតាំង ដែលត្រូវបានហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិក គ្រប់ប្រភេទរួមមាន៖ តំបន់អភិរក្សជីវៈចម្រុះ តំបន់ឧទ្យានធម្មជាតិ តំបន់ដងទន្លេនិងច្រាំង ទន្លេ តំបន់បឹង ស្រះ ត្រពាំង តំបន់សមុទ្រនិងមាត់សមុទ្រ តំបន់សួនច្បារសាធារណៈ។ល។
- ៩. ការគ្រប់គ្រងថង់ប្លាស្ទិក សំដៅដល់ការគ្រប់គ្រងវដ្តរបស់ថង់ប្លាស្ទិក គឺគិតចាប់ផ្តើមពីការ ផលិត ការចែកចាយ ការប្រើប្រាស់ ការនាំចូល ការកែច្នៃ និងការបោះបង់ចោល។
- ១០. វត្ថុធាតុដោយពុកផុយ សំដៅវត្ថុដែលអាចបំបែកធាតុដោយឆាប់រហ័សក្រោមអំពើរបស់បាក់តេរី ឬជីវសរីរាង្គ។
- ១១. ជីវប្លាស្ទិក សំដៅដល់ប្លាស្ទិកដែលផលិតចេញពីធនធានជីវមាសដែលអាចកើតឡើងវិញ ដូចជា ម្សៅ ឬប្រេងធម្មជាតិ ។ល។

**ជំពូកទី២**

**ស្ថាប័នទទួលខុសត្រូវ**

**មាត្រា ៥.\_**

- ក្រសួងបរិស្ថានមានភារកិច្ច៖
- ដឹកនាំ និងសម្របសម្រួលរវាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក
  - ដឹកនាំរៀបចំតាក់តែងគោលនយោបាយ យុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្ត និងផ្តល់ជំនាញ បច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព នូវវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
  - សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំ អង្គការជាតិ និងអន្តរជាតិ និងវិស័យឯកជន ធ្វើការអប់រំ និងយុទ្ធនាការផ្សព្វផ្សាយគ្រប់រូបភាពជូនដល់ សាធារណជនឱ្យយល់ដឹងពីផលប៉ះពាល់លើការប្រើប្រាស់និងការបោះចោលសំណល់ថង់ប្លាស្ទិក
  - ជំរុញ តាមដាន និងផ្សព្វផ្សាយលទ្ធផលអនុវត្តការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកថ្នាក់ជាតិ ប្រចាំឆ្នាំ និងលើកទិសដៅអនុវត្តឆ្នាំបន្តបន្ទាប់
  - រៀបចំយន្តការលើកសរសើរ និងជូនរង្វាន់ដល់បុគ្គល ឬអង្គការដែលមានស្នាដៃលើការកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការកែច្នៃសំណល់ប្លាស្ទិកជារៀងរាល់ឆ្នាំ និង
  - ផ្តល់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនូវព័ត៌មានស្តីពីហានិភ័យពាក់ព័ន្ធនឹងការនាំចូល និងការ ចែកចាយថង់ប្លាស្ទិក ដើម្បីជាមូលដ្ឋានពង្រឹងប្រសិទ្ធភាពគ្រប់គ្រងមុខទំនិញនេះនៅមាត់ច្រក ព្រំដែន។

**មាត្រា ៦.\_**

- ក្រសួងមហាផ្ទៃមានភារកិច្ច៖
- ចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រនិងគោលការណ៍ណែនាំនានា សំដៅបម្រើដល់



ការងារកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និង

- ផ្តល់កិច្ចសហការក្នុងការគាំទ្រ និងចូលរួមក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តសកម្មភាពពាក់ព័ន្ធនឹងការគ្រប់គ្រងថង់ប្លាស្ទិក។

**មាត្រា៧.\_**

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានភារកិច្ចក្នុងការពិនិត្យលទ្ធភាព ឬភាពចាំបាច់នៃការដាក់ចេញនូវគោលការណ៍និងលិខិតបទដ្ឋាននានាដែលទាក់ទងទៅនឹង៖

- ការកំណត់អត្រាការប្រមូលពន្ធ អាករ និងនីតិវិធីពាក់ព័ន្ធចាំបាច់នានាផ្សេងៗទៀត ដើម្បីគាំទ្រការអនុវត្តសកម្មភាពកាត់បន្ថយថង់ប្លាស្ទិក និង
- ចងក្រងទិន្នន័យពីបរិមាណនៃការនាំចូលថង់ប្លាស្ទិកប្រចាំឆ្នាំ និងបញ្ជូនមកក្រសួងបរិស្ថានដើម្បីជាមូលដ្ឋានក្នុងវាយតម្លៃការអនុវត្តការកាត់បន្ថយថង់ប្លាស្ទិក។

**មាត្រា៨.\_**

ក្រសួងទេសចរណ៍មានភារកិច្ច៖

- ដឹកនាំអនុវត្តស្របតាមតួនាទីរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
- បញ្ជូលនូវសូចនាករប្រសិទ្ធភាពទុកដាក់សំណល់ថង់ប្លាស្ទិកក្នុងទីក្រុង ទីប្រជុំជន ដើម្បីវាយតម្លៃសេវាកំណែទម្រង់ទីក្រុងស្អាត និង
- សហការអប់រំ និងផ្សព្វផ្សាយជូនដល់សាធារណជនឱ្យយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់និងការបោះចោលសំណល់ថង់ប្លាស្ទិក។

**មាត្រា៩.\_**

រដ្ឋបាលរាជធានី ខេត្ត ត្រូវផ្តល់ការគាំទ្រនិងការសម្របសម្រួល ព្រមទាំងដឹកនាំអនុវត្តការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងមានភារកិច្ចដូចខាងក្រោម៖

- រៀបចំលិខិតបទដ្ឋាន និងវិធានការចាំបាច់នានាក្នុងការណែនាំ និងជំរុញការអនុវត្តការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
- លើកទឹកចិត្ត និងគាំទ្រការកែច្នៃឡើងវិញសំណល់ថង់ប្លាស្ទិក
- រៀបចំបង្កើតតំបន់គ្មានថង់ប្លាស្ទិក នៅតាមទីបរិវេណ ឬទីសាធារណៈមួយចំនួនដូចជា តំបន់ទន្លេតំបន់សមុទ្រ បូជនីយដ្ឋាន សួនច្បារ ឧទ្យាននានា សណ្ឋាគារ និងមណីយដ្ឋាន ដោយពង្រីកជាបណ្តើរៗក្នុងដែនភូមិសាស្ត្រខ្លួន
- ជំរុញ និងគាំទ្រការអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបង្កើនការប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក និង
- ដឹកនាំអនុវត្តវិធានការតាមនីតិវិធីចំពោះអំពើល្មើសនានា ដែលពាក់ព័ន្ធនឹងការមិនគោរពតាមបទប្បញ្ញត្តិនានានៃអនុក្រឹត្យនេះ។

**មាត្រា១០.\_**

រដ្ឋបាលរាជធានី ខេត្ត អាចផ្ទេរភារកិច្ចចាំបាច់ និងសមស្របមួយចំនួនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីអនុវត្តការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

**មាត្រា១១.\_**

មន្ទីរបរិស្ថានរាជធានី ខេត្ត បំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិលើការងារគ្រប់គ្រងថង់ប្លាស្ទិក និងមានភារកិច្ចដូចខាងក្រោម៖

- លើកកម្ពស់ការអប់រំនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់ពីការប្រើប្រាស់ថង់ប្លាស្ទិក
- ជំរុញការអនុវត្តសកម្មភាពកាត់បន្ថយថង់ប្លាស្ទិកនៅគ្រប់គោលដៅផលិត និងចែកចាយថង់ប្លាស្ទិក
- ជំរុញសកម្មភាពកែច្នៃសំណល់ថង់ប្លាស្ទិក និងលើកសំណើដើម្បីបង្កើតតំបន់គ្មានថង់ប្លាស្ទិក និង
- សហការត្រួតពិនិត្យ និងអនុវត្តវិធានការតាមនីតិវិធីលើអំពើល្មើសពាក់ព័ន្ធនឹងការមិនគោរពលើបទប្បញ្ញត្តិនានានៃអនុក្រឹត្យនេះ និងតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

**ជំពូកទី៣**

**កាតព្វកិច្ចក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក**

**មាត្រា១២.\_**

ប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ចចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមតែអាចធ្វើទៅបាន តាមរយៈការនាំយកថង់ប្លាស្ទិកមកប្រើប្រាស់ឡើងវិញ ឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក ។

**មាត្រា១៣.\_**

ម្ចាស់ទីតាំងអាជីវកម្ម និងម្ចាស់សេវាកម្មនានាដែលមានការផ្តល់ថង់ប្លាស្ទិកដល់អតិថិជន ហើយស្ម័គ្រចិត្តចូលរួមអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកត្រូវបានទទួលការលើកទឹកចិត្ត។

**ជំពូកទី៤**

**វិធានការទូទៅលើការគ្រប់គ្រងថង់ប្លាស្ទិក**

**មាត្រា១៤.\_**

ថង់ប្លាស្ទិកស្តើងមានដៃយូរគឺជាប្រភេទទំនិញហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយ និងការប្រើប្រាស់ លើកលែងតែ៖

- ក- ថង់ប្លាស្ទិកនោះ មានកម្រាស់ចាប់ពី ០,០៣ មីល្លីម៉ែត្រ ឡើងទៅ និង



ខ- ថង់ប្លាស្ទិកនោះមានរង្វាស់ទទឹងផ្នែកបាតខាងក្រោមចាប់ពី ២៥ សង់ទីម៉ែត្រ ឬ១០ អ៊ីង ឡើង ទៅ។

រាល់ការនាំចូលនិងការផលិតថង់ប្លាស្ទិកក្នុងស្រុក ប្រភេទនៅក្នុងចំណុច(ក) និង(ខ) ខាងលើ ត្រូវមានការអនុញ្ញាតពីក្រសួងបរិស្ថាន លើកលែងតែការនាំចូលគ្មានលក្ខណៈពាណិជ្ជកម្មក្នុងបរិមាណតិច ជាង ១០០គីឡូក្រាម។

**មាត្រា១៥.\_**

ក្នុងករណីចាំបាច់ ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវចេញប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួលអំពីការកំណត់ប្រភេទ ឬកម្រាស់ ឬរង្វាស់ទទឹងបាតថង់ប្លាស្ទិក ដូចមានចែងក្នុង មាត្រា១៤ ឱ្យស្របទៅតាមស្ថានភាព ឬភាពដែលអាចអនុវត្តបាន។

**មាត្រា១៦.\_**

ការនាំចូលនិងការផលិតថង់ ឬសម្ភារៈវេចខ្ចប់ដែលផលិតពីវត្ថុធាតុដោយពុកផុយ (Biodegradable) ឬជីវប្លាស្ទិក (Bioplastic) ត្រូវបានដាក់អាករពិសេសជាបន្ទុករបស់រដ្ឋ។ ធុរជនពាក់ព័ន្ធត្រូវស្នើសុំដាក់អាករ ពិសេសជាបន្ទុករបស់រដ្ឋទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីមានការឯកភាពពីក្រសួងបរិស្ថាន។

**មាត្រា១៧.\_**

លើកទឹកចិត្តដល់ការកែច្នៃនិងការផលិតក្នុងប្រទេសនូវសម្ភារនានាអំពីសំណល់ថង់ប្លាស្ទិកក្នុងស្រុក តាមរយៈការសរសើរ ការជូនរង្វាន់ និងការដាក់អាករពិសេសជាបន្ទុករបស់រដ្ឋ។ ធុរជនពាក់ព័ន្ធត្រូវស្នើសុំ ដាក់អាករពិសេសជាបន្ទុករបស់រដ្ឋទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីមានការឯកភាពពីក្រសួង បរិស្ថាន។

**មាត្រា១៨.\_**

ការផ្តល់ថង់ប្លាស្ទិកជូនដល់អតិថិជននៅតាមផ្សារទំនើបនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម ត្រូវគិតកម្រៃ បន្ថែម។ កម្រៃបន្ថែមនេះត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កម្រៃបន្ថែមដែលទទួលបានពីការលក់ថង់ប្លាស្ទិក ត្រូវគិតបញ្ចូលទៅក្នុងវិក្កយបត្រលក់ទំនិញ។

ក្នុងករណីចាំបាច់ ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវចេញប្រកាសអន្តរក្រសួង ដើម្បីកែសម្រួលអំពីការកំណត់កម្រៃបន្ថែមពីអតិថិជនលើការប្រើប្រាស់ថង់ប្លាស្ទិក និងទីតាំង ឱ្យស្របទៅ តាមស្ថានភាព ឬភាពដែលអាចអនុវត្តបាន។

**មាត្រា១៩.\_**

ការអនុវត្តនូវគោលការណ៍ «ការផ្តល់ថង់ប្លាស្ទិកដល់អតិថិជនត្រូវគិតកម្រៃបន្ថែម» នៅតាមគ្រប់ ទីតាំងអាជីវកម្មនិងសេវាកម្មទាំងអស់ នឹងត្រូវអនុវត្តពេញលេញនៅទូទាំងប្រទេស នៅកាលបរិច្ឆេទដែល



ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ។

**មាត្រា ២០.\_**

ក្រសួងបរិស្ថាន ដោយសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរៀបចំឱ្យមានយន្តការ តាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការយកកម្រៃប្រើប្រាស់ដីអតិថិជនលើការប្រើប្រាស់ថង់ប្លាស្ទិក ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។

**មាត្រា ២១.\_**

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ត្រូវពិនិត្យលទ្ធភាពផ្តល់កញ្ចប់ថវិកាទៅដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

**មាត្រា ២២.\_**

ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ ត្រូវរៀបចំ កិច្ចប្រជុំបូកសរុបប្រចាំឆ្នាំ ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃអំពីប្រសិទ្ធភាព និងបញ្ហាប្រឈមក្នុងការ អនុវត្តអនុក្រឹត្យនេះ។

**ជំពូកទី ៥  
ទោសប្បញ្ញត្តិ**

**មាត្រា ២៣.\_**

- ទណ្ឌកម្មនៅក្នុងអនុក្រឹត្យនេះរួមមាន៖
- ការព្រមានជាលាយលក្ខណ៍អក្សរ
- ការដកហូតថង់ប្លាស្ទិកដែលល្មើស
- ការផ្អាកសកម្មភាពអាជីវកម្ម ឬសកម្មភាពផលិតជាបណ្តោះអាសន្ន
- ការផ្អាក ឬដកហូតការអនុញ្ញាតក្នុងការនាំចូល ឬការផលិតថង់ប្លាស្ទិកក្នុងស្រុក និង
- ការពិន័យអន្តរការណ៍។

ការអនុវត្តទណ្ឌកម្មខាងលើនេះ ជាសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងតែការផ្អាក ឬដកហូតការអនុញ្ញាតក្នុងការនាំចូល ឬការផលិតថង់ប្លាស្ទិកក្នុងស្រុក ដែលជាសមត្ថកិច្ចផ្ទាល់របស់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចនានារបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងការអនុវត្តជំពូក នេះ មានសិទ្ធិប្តឹងតវ៉ាទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន។

បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានខាងលើ មានសិទ្ធិប្តឹង ទៅតុលាការតាមនីតិវិធីជាធរមាន។

យន្តការ និងនីតិវិធីសម្រាប់ការអនុវត្តទណ្ឌកម្មខាងលើ និងការចាត់ចែងប្រាក់ដែលបានមកពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសដែលកំណត់នៅក្នុងអនុក្រឹត្យនេះ ត្រូវកំណត់ដោយប្រកាសអន្តរ ក្រសួងរវាងក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌។

**មាត្រា ២៤.\_**

ពិន័យជាប្រាក់ដែលមានចែងក្នុងជំពូកនេះ អាចត្រូវបានអនុវត្តជាពិន័យអន្តរការណ៍ដោយរដ្ឋបាល ថ្នាក់ក្រោមជាតិ។ ការបង់ប្រាក់ពិន័យអន្តរការណ៍ នាំឱ្យរលត់បណ្តឹងអាជ្ញា។

ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវកសាងសំណុំ រឿងនៃបទល្មើសបញ្ជូនទៅតុលាការតាមនីតិវិធី។

**មាត្រា ២៥.\_**

ការផលិតក្នុងស្រុក ឬការចែកចាយចង់ប្លាស្ទិកដែលមានកម្រាស់ និងមានទទឹងផ្នែកបាតមិន គោរពតាមលក្ខខណ្ឌដូចមានចែងនៅក្នុងចំណុច(ក) និង(ខ) កថាខណ្ឌទី១ នៃមាត្រា១៤ នៃអនុក្រឹត្យ នេះ ត្រូវទទួលទណ្ឌកម្មមួយ ឬច្រើនដូចខាងក្រោម៖

- ការព្រមានជាលាយលក្ខណ៍អក្សរ។
- ការដកហូតចង់ប្លាស្ទិកដែលល្មើស។
- ការផ្អាកសកម្មភាពអាជីវកម្ម ឬសកម្មភាពផលិតជាបណ្តោះអាសន្នក្នុងរយៈពេលមិនលើសពី ១ (មួយ) ឆ្នាំ។
- ការផ្អាក ឬដកហូតការអនុញ្ញាតក្នុងការផលិតចង់ប្លាស្ទិកក្នុងស្រុក។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវដកហូតចង់ប្លាស្ទិកដែលល្មើស និងត្រូវទទួល ការពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល ឬស្មើ នឹង ២ (ពីរ) ដងនៃតម្លៃសរុបរបស់ចង់ប្លាស្ទិកដែលល្មើសក្នុងការផលិតក្នុងស្រុក ឬចែកចាយ។

**មាត្រា ២៦.\_**

ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីតាំងអាជីវកម្ម និងសេវាកម្មនានាដែលប្រើប្រាស់ ឬផ្តល់ ឱ្យប្រើប្រាស់នូវចង់ប្លាស្ទិកដែលមានកម្រាស់ និងមានទទឹងផ្នែកបាតមិនគោរពតាមលក្ខខណ្ឌដូចមានចែង នៅក្នុងចំណុច(ក) និង(ខ) កថាខណ្ឌទី១ នៃមាត្រា១៤ នៃអនុក្រឹត្យនេះ ត្រូវទទួលទណ្ឌកម្មមួយ ឬ ច្រើនដូចខាងក្រោម៖

- ការព្រមានជាលាយលក្ខណ៍អក្សរ។
- ការដកហូតចង់ប្លាស្ទិកដែលល្មើស។
- ការពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៥ ០០០ ០០០ (ប្រាំលាន) រៀល។

**មាត្រា ២៧.\_**

ការផលិតចង់ប្លាស្ទិកនៅក្នុងស្រុក ដែលល្មើសនឹងកថាខណ្ឌទី២ នៃមាត្រា១៤ នៃអនុក្រឹត្យនេះ



ត្រូវទទួលទណ្ឌកម្មមួយ ឬច្រើនដូចខាងក្រោម៖

- ការដកហូតថង់ប្លាស្ទិកដែលល្មើស។
- ការផ្អាកសកម្មភាពអាជីវកម្ម ឬសកម្មភាពផលិតជាបណ្តោះអាសន្នក្នុងរយៈពេលមិនលើសពី ១ (មួយ) ឆ្នាំ។
- ការផ្អាក ឬដកហូតការអនុញ្ញាតក្នុងការផលិតថង់ប្លាស្ទិកក្នុងស្រុក។
- ការពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៥ ០០០ ០០០ (ប្រាំលាន) រៀល ឬស្មើនឹង ២ (ពីរ) ដងនៃតម្លៃសរុបរបស់ថង់ប្លាស្ទិកដែលល្មើស។

**មាត្រា២៨.\_**

ការផ្តល់ថង់ប្លាស្ទិកដល់អតិថិជនមិនគិតកម្រៃបន្ថែម ឬគិតកម្រៃបន្ថែមមិនស្របទៅនឹងការកំណត់នៅក្នុងប្រកាសអន្តរក្រសួងរវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅតាមបណ្តាផ្សារទំនើបនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដូចមានចែងនៅក្នុងមាត្រា១៨ នៃអនុក្រឹត្យនេះ ត្រូវទទួលការព្រមានជាលាយលក្ខណ៍អក្សរ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវទទួលការពិន័យជាប្រាក់ ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៥ ០០០ ០០០ (ប្រាំលាន) រៀល។

**ជំពូកទី ៦  
អនុប្បញ្ញត្តិ**

**មាត្រា២៩.\_**

ចំពោះថង់ប្លាស្ទិកដែលមានកម្រាស់ស្មើនឹងជាង ០,០៣ មីល្លីម៉ែត្រ និងមានទទឹងផ្នែកបាតក្រោមតូចជាង ២៥ សង់ទីម៉ែត្រ ឬ ១០ អ៊ីង ហើយមានក្នុងស្តុកបច្ចុប្បន្ន អាចអនុញ្ញាតឱ្យធ្វើការចែកចាយបន្ទាប់ពីអនុក្រឹត្យនេះចូលជាធរមានរហូតដល់ដំណាច់ឆ្នាំ២០១៧។

**មាត្រា៣០.\_**

បទប្បញ្ញត្តិនៃមាត្រា១៨ នៃអនុក្រឹត្យនេះ ត្រូវយកមកអនុវត្តក្នុងរយៈពេល ០៦ ខែ ក្រោយពេលអនុក្រឹត្យនេះចូលជាធរមាន។

**ជំពូកទី ៧  
អវសានប្បញ្ញត្តិ**

**មាត្រា៣១.\_**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។





**មាត្រា៣២.\_**

រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់ផ្សារទំនើប ម្ចាស់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងប្រជាពលរដ្ឋទាំងអស់ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**


បានយកសេចក្តីជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  
សូមមេត្តាចុះហត្ថលេខា

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី  
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**



**បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន**

**រដ្ឋមន្ត្រី  
ក្រសួងទេសចរណ៍**



**ថោង ខុន**

**រដ្ឋមន្ត្រី  
ក្រសួងបរិស្ថាន**



**ស៊ាយ សំរោង**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ១៧៧ អនក្រ.បក

**អនុក្រឹត្យ**  
**ស្តីពី**

**ការធ្វើសមាហរណកម្មនាយកដ្ឋានសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងសិទ្ធិមនុស្ស**  
**និងមន្ត្រីរាជការ ទៅក្នុងរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋាន**  
**នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ១២៨ អនក្រ.បក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល
- បានឃើញអនុក្រឹត្យលេខ១៣៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល
- តាមសំណើរបស់រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

**សម្រេច**

**មាត្រា ១..**

ត្រូវបានធ្វើសមាហរណកម្មនាយកដ្ឋានសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងសិទ្ធិមនុស្ស និងមន្ត្រីរាជការ ទៅក្នុងរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋាននៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

**មាត្រា ២.-**

មន្ត្រីរាជការនៃនាយកដ្ឋានសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងសិទ្ធិមនុស្ស ដែលមានមុខតំណែង ត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនរហូតដល់មានការតែងតាំង ឬប្រគល់ភារកិច្ចថ្មីតាមសំណើរបស់ប្រធាន ក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

**មាត្រា ៣.-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៤.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ៧ ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៤-
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ១១៣ ៤ ៤៧៧ ៤៧ តត

**អនុក្រឹត្យ  
ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ របស់ក្រសួងធម្មការ និងសាសនា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

**ស ប្រេ ប**

**មាត្រា ១ :** តែងតាំងលោកស្រី **ស្មារតី រ៉ូម៉ាណូ** ជាជំនួយការក្រសួងធម្មការ និងសាសនា មានឋានៈស្មើ ប្រធាននាយកដ្ឋាន។

**មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និង សាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ៧ ឆ្នាំ ២០១៧



**សម្តេចរដ្ឋមន្ត្រីហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១១៣៧ អនក្រ.តត



**អនុក្រឹត្យ  
ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ :** តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ៖

១- វរសេនីយ៍ទោ **ចាន់ នោម** អត្តលេខ ០៥៦២៤

២- វរសេនីយ៍ទោ **ឡាយ ច័ន្ទជា** អត្តលេខ ៥៦៥៤៧ ។

**មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ ។



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ១១៤.០.២៧៧ គ.ស

**អនុក្រឹត្យ  
ស្តីពី**

**ការតម្កើងថ្នាក់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៧/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥ ចុះថ្ងៃទី ១៧ ខែ មករាឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងកិច្ចការនារី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងកិច្ចការនារី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តម្កើងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការចំនួន ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួង កិច្ចការនារី ដូចមានរាយនាមខាងក្រោម ៖

១- លោកស្រី <b>ឃឹម ភារី</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរមន្ត្រី ថ្នាក់លេខ ១
២- លោកស្រី <b>ត្រួង វណ្ណ</b>	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
៣- លោកស្រី <b>មៀង សុទ្ធារី</b>	ពីរមន្ត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៤- លោកស្រី <b>ដើក ហាន</b>	ពីរមន្ត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រដ្ឋមន្ត្រីគ្រប់គ្រងរដ្ឋបាល និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីច្នួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ១១ ៤១ អនក្រ.តត

**អនុក្រឹត្យ**  
**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១** - តែងតាំងលោក **កែន ឡែង** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណការ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ជំនួសលោក **ហុង ស៊ីណា** ដែលបានចូលនិវត្តន៍។

**មាត្រា ២** - បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៣** - រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ទទួកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ទទួកាល័យនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៣
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១១៤ ម.ជ.ក. បក. តត



**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តែងតាំងមន្ត្រីរាជការ ចំនួន ០២ រូប នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា ដូចមានរាយនាមខាងក្រោម ៖

- ១- លោកបណ្ឌិត **ម៉ូ គីមថុ** ជានាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានឋានៈស្មើអគ្គនាយករង
- ២- លោក **សុយ ធី** ជានាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានឋានៈស្មើអគ្គនាយករង។

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខ្លួនកាលយសរម្មេចតេជោ នាយករដ្ឋមន្ត្រី
- ខ្លួនកាលយសរម្មេចតេជោ នាយករដ្ឋមន្ត្រី
- ដូចមាត្រា "២"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ...១១៤៣... អនក្រ.បក - ៧៧

**អនុក្រឹត្យ  
ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តែងតាំងលោកបណ្ឌិត **ទេរេម ឃុនឆ្មារ** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជំនួសលោក **ហ៊ុន ឈឿន** ដែលបានចូលនិវត្តន៍។

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋមន្ត្រីគ្រប់គ្រងក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ទទួលយកដោយសេចក្តីជា ធានាអនុម័ត
  - ទទួលយកដោយបន្ទាយកងរដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ៧ ឆ្នាំ ២០១៧



**នាយករដ្ឋមន្ត្រី**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ១១៤៤ ស.ន/ក.ត.ត



**អនុក្រឹត្យ**  
**ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិ តាមសញ្ញាបត្រជូនមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១:** តម្កើងឋានន្តរស័ក្តិ តាមសញ្ញាបត្រ ជូនមន្ត្រីរាជការចំនួន ០៣ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងពាណិជ្ជកម្ម ដូចមានរាយនាមខាងក្រោម ៖

១	លោក ម៉ី ប៊ុនលី	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកវេមន្ត្រី ថ្នាក់លេខ ៤
២	លោក ហៀវ វណ្ណា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកវេមន្ត្រី ថ្នាក់លេខ ៤

៣	លោក ញីល សំបូរ	ពីអនុម្បី ថ្នាក់លេខ ១	មកវិម្បី ថ្នាក់លេខ ៤
---	---------------	-----------------------	----------------------

**មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសម្របសម្រួល ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧ ✓



**នាយករដ្ឋមន្ត្រី**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- អនុលោមតាម**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ១១៤ ៥ អនក្រ. ៧៧

**អនុក្រឹត្យ  
ស្តីពី**

**ការតាំងសម្រាប់ក្រុមប័ណ្ណមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៤ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្រុមប័ណ្ណមន្ត្រីសុខាភិបាលមធ្យម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សង្ខេប**

**មាត្រា ១** .- តាំងសម្រាប់ក្រុមប័ណ្ណមន្ត្រីរាជការចំនួន ៣៦២ រូប ទៅក្នុងឋានន្តរស័ក្តិមន្ត្រីសុខាភិបាលមធ្យម នៃក្រុមប័ណ្ណ មន្ត្រីសុខាភិបាលមធ្យម នៅក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៦ ដូចមានរាយនាម ខាងក្រោម ៖

- |                   |                                   |
|-------------------|-----------------------------------|
| ១- លោក គាម ស៊ីណាត | មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤ |
| ២- លោក ជឿង ឡុងឌី  | មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤ |

- ៣- លោកស្រី អ៊ឹម ស៊ីហង្ស មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៤- លោក ឃៀង ជួន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៥- លោក លី ប៊ុនសែន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៦- លោកស្រី ជា សុបញ្ញា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៧- លោក ម៉េត ម៉ី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៨- លោក អួន បូរិទ្ធ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៩- លោកស្រី ជួន ស្រីមុច មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១០- លោកស្រី ម៉ួត អាហ្វិណា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១១- លោកស្រី សំ សាឯម មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១២- លោកស្រី ឆយ សុវណ្ណារី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៣- លោកស្រី សួន បូជុំ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៤- លោកស្រី ងួន សុភា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៥- លោកស្រី ម៉ែន សុគន្ធារី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៦- លោកស្រី ឆម កញ្ញា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៧- លោកស្រី ហ៊ុន ច្រប មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៨- លោក សរ តារា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៩- លោក ជា ចិន្តាម្នី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២០- លោក តាំង តារា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២១- លោក សៀង សំណាង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២២- លោកស្រី សាន ជិនធា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៣- លោក ចេង រុទ្ធី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៤- លោកស្រី ម៉ាំង ឈុនលាង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៥- លោក ស្រេង ថុនា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៦- លោកស្រី សុខ កញ្ញា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៧- លោកស្រី ប៊ុច ស៊ីណាត មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៨- លោកស្រី ឆាយ បំណង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៩- លោកស្រី បេ សក្កណា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៣០- លោកស្រី យីប ថាវី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៣១- លោកស្រី ទ្រី ម៉ាំងនេ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៣២- លោកស្រី ស៊ាន ស្រីវិគ្គ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៣៣- លោកស្រី ស៊ុន រ៉ាន់ឌី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៣៤- លោកស្រី សេង ឡេងរ៉ាង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



៣៥- លោកស្រី ជា លីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦- លោកស្រី ស៊ឹម ចាន់សូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៧- លោកស្រី ណាង ធាវិទូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៨- លោកស្រី ឃឹម វិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៩- លោកស្រី គឹម សុវណ្ណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤០- លោកស្រី ឆឹម សុខនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤១- លោកស្រី ឈឹវ ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤២- លោកស្រី ឌី រុទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៣- លោក អ៊ុក ចាន់វិចិត្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៤- លោក តាន់ តុណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៥- លោក ហង់ វ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៦- លោក ហួយ សុភាជ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៧- លោកស្រី ហៀក សេងហ៊ាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៨- លោក សាត ភារ៉ុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៩- លោកស្រី ហួន វ៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥០- លោកស្រី ស្រី ចាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥១- លោកស្រី ម៉ន សុវណ្ណដាឡែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥២- លោកស្រី ហ៊ុន សសុទ្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៣- លោកស្រី សាយ ស្រីកែវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៤- លោកស្រី ហុង លីលក្ស័រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៥- លោក ស៊ឹម មន្ទីកែវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៦- លោក សង សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៧- លោកស្រី ហែម លីនដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៨- លោកស្រី ស្រីន សុរិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៩- លោកស្រី ឡុង ដាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦០- លោក ជាង ទូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦១- លោកស្រី សាធុ រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦២- លោក សារី រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៣- លោកស្រី សន វណ្ណៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៤- លោកស្រី សៅ រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៥- លោកស្រី សុទ្ធ ស្រីនាដ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៦- លោកស្រី ឃៀង សុនីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



- ៦៧- លោកស្រី ឡុក ថាវី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៦៨- លោកស្រី ហុង លក្ខណា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៦៩- លោកស្រី ហេង សុផាតិ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៧០- លោកស្រី សៀង ស្រីលីក្ខ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៧១- លោកស្រី ហ៊ិន កញ្ញា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៧២- លោកស្រី ឃួន មិថា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៧៣- លោកស្រី សុខ សុម៉ានី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៧៤- លោកស្រី សួន ពន្លី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៧៥- លោកស្រី សុខ ស្រីនាង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៧៦- លោកស្រី តាន់ ដារិទ្ធ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៧៧- លោកស្រី វ៉ាត ដាលីន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៧៨- លោកស្រី សៀន គឹមអេង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៧៩- លោកស្រី អ៊ូ លីនតា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៨០- លោកស្រី កុយ បូផា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៨១- លោកស្រី នាក់ ភារិទ្ធ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៨២- លោកស្រី យ៉ត ឌីណា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៨៣- លោកស្រី លៀង ចាន់ស្រីឡែន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៨៤- លោកស្រី អ៊ុង ច័ន្ទសុភា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៨៥- លោក កៅ សុខហេង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៨៦- លោក ហុង ប៊ុនតាក់ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៨៧- លោក ទុយ ភារី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៨៨- លោកស្រី ណេង សុខនេត មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៨៩- លោកស្រី ស៊ាង ណែស៊ី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៩០- លោកស្រី គង់ ម៉ារឌី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៩១- លោកស្រី ជា គឹមហ៊ួរ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៩២- លោកស្រី ហេង ស្រីពៅ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៩៣- លោក ទឹម ផង់ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៩៤- លោកស្រី ឡាយ ស៊ីឡឺន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៩៥- លោក ឈន់ តាក់ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៩៦- លោក ឡេង ចិន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៩៧- លោក ផេង រតនា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៩៨- លោក ស៊ាង វណ្ណៈ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៩៩- លោកស្រី ចេយ ចាន់ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០០- លោកស្រី ឌី សម្បត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០១- លោកស្រី ជឹម ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០២- លោកស្រី យ៉ាន់ មុន្នីរត្ន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៣- លោកស្រី មិន រស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៤- លោកស្រី ណាង ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៥- លោកស្រី ស ចាន់ធ្ម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៦- លោកស្រី គឹម រូបណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៧- លោកស្រី ថន ភារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៨- លោកស្រី ឡាយ ចាន់ស៊ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៩- លោកស្រី កែវ ប្ញូធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១០- លោកស្រី ជា ឈីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១១- លោកស្រី ធីម លីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១២- លោកស្រី លីម សូលីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៣- លោកស្រី សុវណ្ណ សុធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៤- លោកស្រី ហេង សំភ័ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៥- លោកស្រី កេត ឌីណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៦- លោកស្រី គី សុគុណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៧- លោកស្រី ហុង ស៊ីណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៨- លោកស្រី យន់ ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៩- លោកស្រី ចាន់ ដាឡែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២០- លោកស្រី ខាន ពិដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២១- លោកស្រី ថោ អេងស្រុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២២- លោកស្រី ពេញ ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៣- លោកស្រី មាង ចន្ទារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៤- លោកស្រី មិន ម៉ែយ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៥- លោកស្រី ទឹម ស្រីរៀន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៦- លោកស្រី កុសល រាសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៧- លោកស្រី ឈាន សុធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៨- លោក ភាត លីមអូន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៩- លោក ឡាយ លួន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣០- លោក ឡាយ ពិសាល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




- ១៣១- លោកស្រី ជឹង មេត្តា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៣២- លោក សាក់ សុភក្រ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៣៣- លោកស្រី ប៊ុត គឹមលី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៣៤- លោក ផុន សាផន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៣៥- លោក លី សំណាង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៣៦- លោកស្រី វ៉ែម ស៊ីណាក់ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៣៧- លោកស្រី សិទ្ធិ វណ្ណារី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៣៨- លោកស្រី ហុង ធាវិទ្ធ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៣៩- លោកស្រី គាវ មនោរម្យ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៤០- លោកស្រី ភា សុផារី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៤១- លោកស្រី ផាន ភារុំ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៤២- លោកស្រី មិន វណ្ណណា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៤៣- លោកស្រី ម៉ុល សុភ័ក្រវត្តិយ័ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៤៤- លោកស្រី លីម ស្រីវត្ថុ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៤៥- លោកស្រី សយ វណ្ណា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៤៦- លោកស្រី ឆេង វណ្ណឌី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៤៧- លោកស្រី ធៀន ឆវ័ន្ត មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៤៨- លោកស្រី យាង ចន្ទី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៤៩- លោកស្រី សាន ស្រីមាស មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៥០- លោកស្រី ហួរ គឹមឡេង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៥១- លោក សៀន ភារិន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៥២- លោកស្រី ហួត សោភា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៥៣- លោកស្រី សេង ចាន់ណា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៥៤- លោកស្រី ឡេង ស្រីឡឺន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៥៥- លោកស្រី ហង្ស សុវណ្ណជាតា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៥៦- លោក ស៊ី គុនថា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៥៧- លោក មុត ជៀស មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៥៨- លោកស្រី ភូរ បាំងអន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៥៩- លោកស្រី លុន ដាមាស មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៦០- លោក ភ៊ុំម៉ា ឧត្តម មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៦១- លោកស្រី ឈឿង សាម៉ុន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៦២- លោកស្រី ហ៊ុយ ច័ន្ទលីកា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



១៦៣- លោកស្រី ឃួយ សុហោ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៤- លោកស្រី តាន់ ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៥- លោកស្រី ជួន ជីវ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៦- លោកស្រី ដែង ថងដាំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៧- លោកស្រី ចៅ សៅរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៨- លោកស្រី ប៊ុន សំរឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៩- លោក ភន សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧០- លោក កេង សម្បត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧១- លោកស្រី យន់ ធាវីត្ថ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧២- លោកស្រី វិមាន លីហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៣- លោក ហ៊ុល វិចិត្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៤- លោកស្រី ភិន សុផល្លី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៥- លោកស្រី ម៉ៅ សុដាណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៦- លោកស្រី គួយ ចាន់នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៧- លោកស្រី ប៉េង បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៨- លោកស្រី ភន់ ផានិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៩- លោកស្រី ថៃ គឹមណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨០- លោកស្រី ហួន ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨១- លោកស្រី ឈី ស៊ីថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨២- លោកស្រី ឆេង សាយ៉ន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៣- លោកស្រី វ្រី ម៉ូនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៤- លោកស្រី ជេញ សិឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៥- លោកស្រី នាត ស៊ិនិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៦- លោកស្រី រៀង ជេនឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៧- លោក ង៉ាន ភារដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៨- លោកស្រី ខុង រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៩- លោកស្រី យ៉ាន់ ណោម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩០- លោកស្រី ឈឹម សុនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩១- លោកស្រី វង្ស ចាន់ធឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩២- លោកស្រី សុះ ចាន់ស្រស់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៣- លោកស្រី សុន ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៤- លោកស្រី ឆេង ស្រីម៉ុច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

- ១៩៥- លោកស្រី ឡឹក ភារម្យ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៩៦- លោកស្រី មិញ សុខខេង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៩៧- លោកស្រី អឿ សុខហេង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៩៨- លោកស្រី ទូច ចន្ទា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៩៩- លោកស្រី ស្លឹក ភិន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២០០- លោកស្រី អ៊ឹម សុម៉ារី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២០១- លោកស្រី អ៊ឹម ណារិន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២០២- លោកស្រី ជុំ រុទ្ធី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២០៣- លោកស្រី ប៉ែន លីនដា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២០៤- លោក ជ ហៀន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២០៥- លោកស្រី ជួន ផាន់ណា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២០៦- លោក ប្រស ប៊ុនផន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២០៧- លោក លាង ប៊ុនថាត មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២០៨- លោក លីវ សៀកឡាយ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២០៩- លោក វ៉ែន ពេជ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២១០- លោកស្រី ស៊ុន សុម៉ាលី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២១១- លោក ឈិន លៀងហេង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២១២- លោក អ៊ឹម តូច មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២១៣- លោកស្រី អ៊ុំ សុភ័ក្រ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២១៤- លោកស្រី គឹម សុខម្ព មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២១៥- លោកស្រី ឃាង ស្រីស្រស់ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២១៦- លោកស្រី កប សុវន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២១៧- លោកស្រី គាវ សុភា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២១៨- លោកស្រី គង់ សុម៉ាលី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២១៩- លោកស្រី ខៀវ សោភា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២២០- លោកស្រី គង់ វណ្ណា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២២១- លោកស្រី ឆាន សុម៉ាលី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២២២- លោកស្រី ភាន រដ្ឋា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២២៣- លោកស្រី ជា សុខលីណា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២២៤- លោក វ៉ា គឹមរ៉ាវី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២២៥- លោក សេង មករា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២២៦- លោក ឆេង ចាន់រស្មី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤





២២៧- លោក ឃ្លើម សុវិមាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៨- លោកស្រី ត្រីក ភ័ក្រ្តណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៩- លោក ប៉ែត ឈុនឈី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣០- លោកស្រី សាម សុណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣១- លោកស្រី ម៉ក់ សារ៉េន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣២- លោកស្រី ហ៊ុយ ហេងស្រីម៉ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៣- លោកស្រី នួន ណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៤- លោកស្រី ហោន ឡាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៥- លោកស្រី សេង សុីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៦- លោកស្រី ហ៊ី ទិតធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៧- លោក ថៃ វ៉ាន់ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៨- លោក គួយ បញ្ញាវឌ្ឍនៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៩- លោកស្រី សួន សុភ័ក្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤០- លោក ធន់ គូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤១- លោក សៀន ឆាយ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤២- លោកស្រី សុត វិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៣- លោក ស្រុង ធានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៤- លោកស្រី ឡាន អុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៥- លោកស្រី ចាន់ វណ្ណត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៦- លោកស្រី ឆាយ វ៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៧- លោកស្រី វុឌ្ឍី ស្រីលក្ខណ៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៨- លោក អិល លាងហិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៩- លោកស្រី ងួន សុខហាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥០- លោក ចាន់ រចនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥១- លោក អ៊ុល សុខណី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥២- លោក គិ ស៊ីឡឹង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៣- លោក វ៉ាន់ សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៤- លោកស្រី ផេ សុខណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៥- លោកស្រី សុន គន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៦- លោកស្រី សៀន សុនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៧- លោកស្រី វ៉ា ស្រីម៉ុ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៨- លោកស្រី សេង សូម៉ានិច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



២៥៩- លោក ផាន សំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦០- លោក សេន សុចិត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦១- លោកស្រី ផុន ស្រីនួន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦២- លោកស្រី ប៉េង ស្រីទូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៣- លោក កេ រតនៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៤- លោក អ៊ឹម វ័ត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៥- លោក ឈុន គឹមលៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៦- លោក គុច សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៧- លោកស្រី មាស សិរីវរលក្ខណ៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៨- លោកស្រី យ៉ាន់ វ៉ាន់លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៩- លោកស្រី ហ៊ុល ផាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧០- លោកស្រី យ៉ិន សុទ្ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧១- លោកស្រី ជា លីនណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧២- លោកស្រី ជួង ចរិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៣- លោកស្រី ហ៊ុយជិន វិទូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៤- លោកស្រី អឿន វេជ្ជវ័ត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៥- លោកស្រី ភ័ ស្រីតូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៦- លោកស្រី ជួន ស្រីម៉ាច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៧- លោកស្រី ប៉ាង សុគុន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៨- លោក ប្រាក់ សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៩- លោក ទី សម្បត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨០- លោកស្រី សុខ ចណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨១- លោក យ៉ិន វិបុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨២- លោកស្រី គង់ លក្ខណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៣- លោក ម៉ោង ភ័ក្ត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៤- លោកស្រី ឆៃ គីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៥- លោកស្រី គង់ សំបូរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៦- លោក ណូយ ប៉ក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៧- លោក លៀម ម៉េងវ៉ាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៨- លោក ណាន សេញ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៩- លោកស្រី អ៊ឹម កែវម៉ូលីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩០- លោកស្រី ហ៊ុន ស្រីពេជ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២៩១- លោក ស៊ិន ឈុំសំរេច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩២- លោក សយ ហឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៣- លោក ញឹម បញ្ញាវឌ្ឍន៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៤- លោក ម៉ៅ ភន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៥- លោក វ៉ែន គុណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៦- លោក ធាវិទូ សុខបញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៧- លោក ជា សាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៨- លោកស្រី អាង សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៩- លោកស្រី ចាន់ កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០០- លោកស្រី ឆ្ងុយ បូលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០១- លោកស្រី វ៉ា សិរីសេដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០២- លោកស្រី សូរ្យ សម្បជ្ជវិថីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៣- លោកស្រី អ៊ុក សីម៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៤- លោកស្រី លន់ ស៊ីណង់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៥- លោកស្រី ស៊ឹម វ៉ាន់ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៦- លោកស្រី សូ ភួងម៉ាឡៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៧- លោកស្រី ទាម សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៨- លោកស្រី អ៊ុក សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៩- លោកស្រី អ៊ុំ សាមឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១០- លោកស្រី សៅ វតី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១១- លោកស្រី សៀន គន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១២- លោកស្រី ជា សុវារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៣- លោកស្រី ធីន កាយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៤- លោកស្រី ម៉ៅ មាសសុជាតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៥- លោកស្រី សេក តាំយីញ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៦- លោក ហាក់ សុវណ្ណារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៧- លោកស្រី ឃឹម ញ៉ាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៨- លោក ឈិន ប៊ុនឈឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៩- លោក ប៉ាង រុទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២០- លោកស្រី ទាវ សុនីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២១- លោក មឿន រុទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២២- លោកស្រី ហែម សោភ័ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



៣២៣- លោកស្រី អន ស៊ីម៉ា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣២៤- លោកស្រី យន់ សូដា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣២៥- លោកស្រី ផុន ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣២៦- លោកស្រី ឡឹក រដ្ឋា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣២៧- លោកស្រី ជ្រុង គឹមឡាយ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣២៨- លោក ជា សៅវិទូ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣២៩- លោកស្រី វ៉ាត់ សុវង្ស	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣០- លោកស្រី ម៉ាន់ តាំងក្លយ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣១- លោក លី សាឡេ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣២- លោកស្រី លី ម៉ាយ៉ាំ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៣- លោកស្រី វ៉ាន់ ស្រីពៅ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៤- លោកស្រី សុង ដាវី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៥- លោក សាន វិចិត្រ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៦- លោក ចាន់ មករា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៧- លោក ណាម សាស៊ីម៉ាវ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៨- លោកស្រី ជិន សុគន្ធា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៩- លោកស្រី យឹម វិដា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៤០- លោក កន សុខហេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៤១- លោក ហឿ ប៊ុនហៀង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៤២- លោកស្រី ផាន ធីតា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៤៣- លោក យៀន រត្ននា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៤៤- លោក ថៃ ម៉េងឡា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៤៥- លោក ហ៊ិន រង្សី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៤៦- លោក ស៊ុន សាយ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៤៧- លោក ហាម ពិសិដ្ឋ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៤៨- លោក យឹម រុត្តា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៤៩- លោក សៅ សុទ្ធា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៥០- លោក ជិន ថាវី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៥១- លោក ឈាន សុឃើ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៥២- លោកស្រី ដុក សុផា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៥៣- លោកស្រី ប្រាក់ ណារិន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៥៤- លោកស្រី យិន ចាំ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤

៣៥៥- លោកស្រី ងួន ស្រីរាំង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៦- លោកស្រី ហ៊ុយ សារឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៧- លោកស្រី គៀន ចាន់សុភារត្ន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៨- លោកស្រី ឆោន ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៩- លោកស្រី សោម វិល័យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦០- លោកស្រី ចាត វិវិណណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦១- លោកស្រី យិន វ៉ាន់ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦២- លោកស្រី សាយ ស្រីលក្ខណ៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ៧ ឆ្នាំ ២០១៧



**នាយករដ្ឋមន្ត្រី**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ: ១១៤៦ អនក្រ. ៦៦**



**អនុក្រឹត្យ**

**ស្តីពី**

**ការតម្កើងថ្នាក់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តម្កើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការចំនួន ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាល ជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងសុខាភិបាល ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **ហុក ផល្គា** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១

- ២- លោក ស៊ិន ឌីណា ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ៣- លោកស្រី នេត ម៉ីនណាយ៉េត ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ៤- លោកស្រី ស្រី ម៉ីនណារី ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៧ ✓



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១១៤ អនក្រ.បក



**អនុក្រឹត្យ**

**ស្តីពី**

**ការតំណែងក្រុមប្រឹក្សាប្រតិបត្តិការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្រុមប្រឹក្សាប្រតិបត្តិការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅ របស់ក្រសួងផែនការ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តាំងសិបក្នុងក្របខ័ណ្ឌជូនមន្ត្រីរាជការ ចំនួន ១២ រូប របស់ក្រសួងផែនការ ទៅក្នុងឋានន្តរស័ក្តិក្រុមការ  
នៃក្របខ័ណ្ឌមន្ត្រីក្រុមការ ចាប់ពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧ ដូចមានរាយនាមខាងក្រោម ៖

១- លោក <b>ឌុំ គុណា</b>	ក្រុមការ	ថ្នាក់លេខ ៤
២- លោក <b>តែវ បញ្ញា</b>	ក្រុមការ	ថ្នាក់លេខ ៤
៣- លោកស្រី <b>វិន រេនី</b>	ក្រុមការ	ថ្នាក់លេខ ៤
៤- លោកស្រី <b>ម៉ីង ឡូរ៉ានី</b>	ក្រុមការ	ថ្នាក់លេខ ៤
៥- លោកស្រី <b>គីង ហ្វូដា</b>	ក្រុមការ	ថ្នាក់លេខ ៤
៦- លោក <b>សុខ កមសុគន្ធា</b>	ក្រុមការ	ថ្នាក់លេខ ៤
៧- លោកស្រី <b>ម៉ា ស៊ីណា</b>	ក្រុមការ	ថ្នាក់លេខ ៤
៨- លោក <b>ប្រាជ្ញ បញ្ញាសក្កដា</b>	ក្រុមការ	ថ្នាក់លេខ ៤
៩- លោក <b>ស៊ី ជារ៉ូ</b>	ក្រុមការ	ថ្នាក់លេខ ៤
១០- លោក <b>ស៊ីង សុខហេង</b>	ក្រុមការ	ថ្នាក់លេខ ៤
១១- លោកស្រី <b>ខៀវ ច័ន្ទលក្ខិណា</b>	ក្រុមការ	ថ្នាក់លេខ ៤
១២- លោកស្រី <b>មាឃ ម៉ាណាវ</b>	ក្រុមការ	ថ្នាក់លេខ ៤

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងផែនការ  
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្របក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផល  
ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃ  
ចុះហត្ថលេខាតទៅ។

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ...១១៤៩...ស/រកត.៣៣

**អនុក្រឹត្យ  
ស្តីពី**

**ការកម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១** - កម្លើងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការចំនួន ៣៣ រូប នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និង ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដូចមានរាយនាមខាងក្រោម ៖

- ១- លោក សុន សុខុម ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១





១៨-	លោក សាយ សាវណ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
		មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	
១៩-	លោក ស៊ិន វ៉ាត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
		មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
២០-	លោក សុខ ច័ម	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
		មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
២១-	លោក ឡុង ធីត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
		មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
២២-	លោក សាង ប៊ុនសេង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
		មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
២៣-	លោក ស៊ី ធីរ័	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
		មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
២៤-	លោក ឌុយ វណ្ណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
		មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
២៥-	លោក ម៉ង់ ពុទ្ធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
		មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
២៦-	លោកស្រី ឡុង សារ៉េត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
		មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
២៧-	លោក ម៉េង អេងលី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
		មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
២៨-	លោកស្រី យស់ ប័ន្តណាវី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
		មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
២៩-	លោក ម៉ុង ធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
		មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
៣០-	លោក នេង ហាន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
		មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
៣១-	លោកស្រី យឹម ស៊ីចាន់	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៣២-	លោក កែវ គឹមហ៊ាន	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៣៣-	លោក យឹម មេនី	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣



**មាត្រា ២ .-** កម្លាំងឋានន្តរស័ក្តិភាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការចំនួន ០៨ រូប នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដូចមានរាយនាមខាងក្រោម ៖

- ១- លោកស្រី **ឆន់ មូធា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២- លោក **វង្ស វិជ័យ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ៣- លោក **លីម សុខតែ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ៤- លោក **ស៊ិន ស៊ីណាត** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ៥- លោក **គឹម សុវណ្ណ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ៦- លោក **សុខ រុន** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ៧- លោក **នុត លី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ៨- លោក **ចិន សម្បូរ** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវរមន្ត្រី ថ្នាក់លេខ ៤

**មាត្រា ៣ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីគ្រប់គ្រងក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ និងមាត្រា ២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ៧ ឆ្នាំ ២០១៧ ✓



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៣
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ១១៤ អនក្រ.តត

**អនុក្រឹត្យ  
ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ១៥៤ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ដូចមានរាយនាមខាងក្រោម ៖

១- លោក ហែម ផល្លី	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរមន្ត្រី ថ្នាក់លេខ ១
២- លោក សិន សារ៉ាល	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរមន្ត្រី ថ្នាក់លេខ ១
៣- លោក ឃឹម សុផល	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរមន្ត្រី ថ្នាក់លេខ ១



៤- លោក ភូ ធាឡុំ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៥- លោក ខៀវ ថា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៦- លោក ឈាង ឆៃ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៧- លោក សេង សុវណ្ណវិទូ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៨- លោក ឱក ដារ៉ាវិទូ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៩- លោក ញ៉ែម ភីណារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១០- លោក អ៊ុន សុភាព	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១១- លោក នង សំហៀង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១២- លោក មាក ឆវណ្ណារុន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១៣- លោក លី ហង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១៤- លោក សាលីម ហ្វារីត	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១៥- លោក សុខ សាធីម	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១៦- លោក គាត គា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១៧- លោកជំទាវ តឹកវ៉េត កំរង	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១៨- លោក វ៉ា លីវ៉ាន	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១៩- លោក ឡាយ ច័ន្ទវិទូ	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
២០- លោក សំ បូរី	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
២១- លោក កៅ សត្តា	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
២២- លោកស្រី ខាត់ រតនា	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
២៣- លោក សរ សុផា	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
២៤- លោក សុំ ស៊ីណាម៉េន	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
២៥- លោក ឈាង បូរិន	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
២៦- លោក ស្រីន ប៊ុណ្ណាបូឡី	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
២៧- លោក តូច សុខន	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
២៨- លោក សារ ចំរើន	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
២៩- លោក គង់ ពុទ្ធារ៉ា	ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មករមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	























១៤៤- លោក ទុំ សំណាង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៤៥- លោក ខេង បូរី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៤៥- លោក គង់ សារ៉ែន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៤៧- លោក គឹម លីវីដេធ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៤៨- លោក គុយ ផុក	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៤៩- លោក យុត គន្ធា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៥០- លោក ចាន់ ប៊ុនធីត្តន៍	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៥១- លោក ជា សុភា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៥២- លោក ញឹម ចាន់មុនី	ពីមន្ត្រីបច្ចេកទេសដើមខ្សែ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៥៣ លោក ឌុច សុជាតិ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៥៤- លោក គុង សាន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ៧ ឆ្នាំ ២០១៧ ✓

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៤០ អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ**

**ស្តីពី**

**ការផ្ទេរភារកិច្ចមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ :** ផ្ទេរភារកិច្ចអភិបាល នៃគណៈអភិបាលក្រុង ស្រុកចំនួន ០៤រូប នៅក្នុងខេត្តបាត់ដំបង ដូចមានរាយនាម ខាងក្រោម:

- ១- លោក **សៀង ឌុនស្នី** ឋានន្តរស័ក្តិរាជមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង ឱ្យទៅបម្រើការងារនៅសាលាខេត្តបាត់ដំបង
- ២- លោក **សួន ភឿន** ឋានន្តរស័ក្តិរាជមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក ឱ្យទៅបម្រើការងារនៅសាលាខេត្តបាត់ដំបង



- ៣- លោក **ឡុច សុភីន** ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលស្រុកឯកភ្នំ ឲ្យទៅបម្រើការងារនៅសាលាខេត្តបាត់ដំបង
- ៤- លោក **គង់ លី** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុក ថ្មគោល ឲ្យទៅបម្រើការងារនៅសាលាខេត្តបាត់ដំបង។

**មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានក្រសួងសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ១២ ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

លេខ.០០៧.....សហវ

**សារាចរ**

**ស្តីពី**

**អត្ថប្រយោជន៍ទទួលបានពីការវាយតម្លៃកម្រិតអនុលោមភាពសារពើពន្ធ**

អនុលោមតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ និងវិសោធនកម្មជាបន្តបន្ទាប់ និងប្រកាសលេខ ១៥៣៦ សហវ.ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីចំណាត់ថ្នាក់នៃអនុលោមភាពសារពើពន្ធ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានពិនិត្យនិងវាយតម្លៃទៅលើកម្រិតអនុលោមភាពសារពើពន្ធ ដោយចែកជាបីប្រភេទគឺ មាន (អនុលោមភាពខ្ពស់) ប្រាក់ (អនុលោមភាពមធ្យម) និង សំរិទ្ធ (អនុលោមភាពទាប)។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការកំណត់នូវអត្ថប្រយោជន៍ពីការទទួលបានចំណាត់ថ្នាក់នៃអនុលោមភាពសារពើពន្ធទាំងបីប្រភេទ ដូចខាងក្រោម ៖

**១. ប្រភេទមាន ៖**

- អ្នកជាប់ពន្ធប្រភេទមាន ត្រូវទទួលបាន៖
- វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ដែលមានសុពលភាព ២ ឆ្នាំ
- ការបង្វិលសងអាករលើតម្លៃបន្ថែមនូវទឹកប្រាក់ក្រោមចំនួន ៥០០ លានរៀល ដោយមិនចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន
- ការធ្វើសវនកម្មពេញលេញក្នុងរយៈពេល ២ ឆ្នាំម្តង ដោយមិនចាំបាច់ធ្វើសវនកម្មមានកម្រិត ឬសវនកម្មលើលិខិតស្នាម រៀបរយតែមានការស្នើសុំពីអ្នកជាប់ពន្ធ។

**២. ប្រភេទឆ្នាក់ ៖**

- អ្នកជាប់ពន្ធប្រភេទប្រាក់ ត្រូវទទួលបាន៖
- វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ដែលមានសុពលភាព ២ ឆ្នាំ
- ការបង្វិលសងអាករលើតម្លៃបន្ថែមនូវទឹកប្រាក់ក្រោមចំនួន ២០០ លានរៀល ដោយមិនចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន
- ការធ្វើសវនកម្មពេញលេញក្នុងរយៈពេល ២ ឆ្នាំម្តង និងសវនកម្មមានកម្រិត ក្នុងរយៈពេល ១ ឆ្នាំម្តង ដោយមិនចាំបាច់ធ្វើសវនកម្មលើលិខិតស្នាម រៀបរយតែមានការស្នើសុំពីអ្នកជាប់ពន្ធ។

*Handwritten mark*



**៣. ប្រភេទសំណុំ** ៖

អ្នកជាប់ពន្ធប្រភេទសំណុំអាចទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ដែលមានសុពលភាព ២ ឆ្នាំ ហើយត្រូវអនុវត្តកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ទទួលបានសារពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងសហគ្រាសជាអ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាសទាំងអស់ ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាពនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១៧



បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

**កន្លែងទទួល** ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ ៧៧ លេខ សហវ. បក**

**ប្រកាស**  
**ស្តីពី**

**ការកំណត់វិធាន និង នីតិវិធី នៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

- បានឃើញ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខនស/រកត/០៩១៧/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញ ព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រមលេខនស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញ អនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញ អនុក្រឹត្យលេខ ៩៥ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការដំឡើងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យមានថ្នាក់ស្នើអគ្គនាយកដ្ឋាន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញ ប្រកាសលេខ៩៥៩ សហវ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃនាយកដ្ឋាន និងអង្គភាពក្រោមឱវាទអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញ ប្រកាសលេខ ១០៣៣ សហវ.បក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១០ ស្តីពីការដាក់ឱ្យអនុវត្តគោលនយោបាយគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



**សម្រេច**  
**ជំពូកទី១**  
**បទប្បញ្ញត្តិទូទៅ**

**ប្រការ១.-**

ប្រកាសនេះ មានគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព សង្គតិភាព និងគណនេយ្យភាពនៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

**ប្រការ២.-**

ប្រកាសនេះ មានគោលដៅកំណត់អំពី វិធាន និងនីតិវិធី នៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

**ប្រការ៣.-**

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន វិទ្យាស្ថាន និងគ្រប់អង្គភាពទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

**ជំពូកទី២**  
**មុខងារ និង ភារកិច្ច**

**ប្រការ៤.-**

អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមាននាយកដ្ឋានបុគ្គលិក ជាសេនាធិការ បំពេញមុខងារ និងភារកិច្ច ដូចខាងក្រោម៖

- បំពេញតួនាទីជាអង្គភាពប្រមូលផ្តុំ លើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួង តាមរយៈការសហការ និងសម្របសម្រួលជាមួយគ្រប់អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង
- សហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស សម្រាប់មន្ត្រីរាជការជំនាញ ដែលទើបជ្រើសរើសថ្មី
- សម្របសម្រួល គ្រប់គ្រង រៀបចំ និងចាត់បញ្ជូនមន្ត្រីរាជការ ទៅសិក្សានៅក្នុង និងក្រៅប្រទេស
- រៀបចំពិនិត្យបែបបទ កិច្ចសន្យា និងលិខិតផ្សេងៗ របស់មន្ត្រីរាជការ ដែលទទួលអាហារូបករណ៍ទៅសិក្សាទាំងក្នុង និងក្រៅប្រទេស
- ពិនិត្យ និងប្រកាសរបរបាយការណ៍វឌ្ឍនភាព ស្តីពីការចាត់បញ្ជូនមន្ត្រីរាជការចូលរួមវគ្គបណ្តុះបណ្តាល និងបន្តការសិក្សា ពីគ្រប់អង្គភាពក្រោមឱវាទក្រសួង
- សហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការប្រកាសរបរបាយការណ៍ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការបណ្តុះបណ្តាលមន្ត្រីរាជការក្រោមឱវាទក្រសួង
- សហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការសម្របសម្រួល ពិនិត្យ តាមដាន និងវាយតម្លៃគុណភាព នៃការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ក្រោមឱវាទក្រសួង
- រៀបចំរបាយការណ៍ ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរ នៃការអនុវត្តផែនការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាព ជាប្រចាំឆមាស និងប្រចាំឆ្នាំ ជូនថ្នាក់ដឹកនាំក្រសួង

- បំពេញភារកិច្ចផ្សេងទៀត តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

**ប្រការ៥.-**

អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង មានមុខងារ និង ភារកិច្ច ដូចខាងក្រោម៖

- ពង្រឹង និងលើកកម្ពស់កិច្ចដំណើរការគ្រប់គ្រង និងអភិវឌ្ឍន៍មន្ត្រីរាជការក្រោមឱវាទ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព
- រៀបចំផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការក្រោមឱវាទ ដោយផ្ដោតសំខាន់ទៅលើតួនាទីភារកិច្ច និងការទទួលខុសត្រូវច្បាស់លាស់ ក្នុងការបំពេញការងាររបស់មន្ត្រីរាជការនីមួយៗ
- ប្រើប្រាស់សមត្ថភាពធនធាន ដែលមានស្រាប់ឱ្យអស់លទ្ធភាព និងមានប្រសិទ្ធភាព ជាពិសេសផ្ដោតការយកចិត្តទុកដាក់ចំពោះមន្ត្រីដែលមានគុណសម្បត្តិគ្រប់គ្រាន់ និងលើកកម្ពស់សមត្ថភាពយេនឌ័រ ព្រមទាំងរៀបចំឱ្យមានលក្ខខណ្ឌតម្រូវសម្រាប់វគ្គបណ្តុះបណ្តាល លើមុខជំនាញនីមួយៗ នៅក្នុងអង្គភាពខ្លួន
- រៀបចំផែនការបណ្តុះបណ្តាលបន្ថែម ចំពោះមន្ត្រីរាជការដែលមានសក្តានុពល និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងវគ្គបណ្តុះបណ្តាលតម្រង់ទិស សម្រាប់មន្ត្រីរាជការក្របខ័ណ្ឌថ្មី ព្រមទាំងបញ្ជូនមកអគ្គលេខាធិការដ្ឋាន ពិនិត្យ និងបូកសរុប
- ត្រូវធានាលើផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី ដោយផ្អែកលើតម្រូវការ និងបរិបទការងាររបស់អង្គភាពសាមី និងឆ្លើយតបទៅនឹងគោលនយោបាយអាទិភាព និងតម្រូវការប្រតិបត្តិការងារជាក់ស្តែង ដែលអាចធានាបាននូវប្រសិទ្ធភាពចំណាយ និងនិរន្តរភាពនៃសមត្ថភាពការងាររបស់អង្គភាព
- រៀបចំរបាយការណ៍ ស្តីពីការចាត់បញ្ជូនមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាល ទាំងក្នុង និងក្រៅប្រទេស ដោយភ្ជាប់ជាមួយនូវរបាយការណ៍លទ្ធផល នៃការចូលរួមវគ្គបណ្តុះបណ្តាលរបស់សាមីមន្ត្រី និងរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពកម្រិតសញ្ញាបត្រមន្ត្រីរាជការ ជាប្រចាំឆមាស និងប្រចាំឆ្នាំ ជូនអគ្គលេខាធិការដ្ឋាន ពិនិត្យ និងបូកសរុប យ៉ាងយូរត្រឹមសប្តាហ៍ទី០២ ត្រីមាសទី០៤ នៃឆ្នាំនីមួយៗ
- បំពេញភារកិច្ចផ្សេងទៀត តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារ និងភារកិច្ច ដូចមានចែងក្នុងអនុក្រឹត្យលេខ ៩៤ អនក្រ.បក ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៥ ស្តីពីការដំឡើងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យមានថ្នាក់ស្នើអគ្គនាយកដ្ឋាន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ប្រកាសលេខ ១០៩៨ សហវ. ប្រក ចុះថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃនាយកដ្ឋាន និងអង្គភាពក្រោមឱវាទវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អនុលោមទៅតាមលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។

**ជំពូកទី៣**

**ការត្រួតពិនិត្យ និង វាយតម្លៃ**

**ប្រការ៦.-**

អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង មានភារកិច្ចត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍសមត្ថភាពមន្ត្រី ដោយផ្អែកលើមូលដ្ឋាន ដូចខាងក្រោម ៖



- ប្រសិទ្ធភាព និងគុណភាពនៃការបណ្តុះបណ្តាល ត្រូវផ្សារភ្ជាប់ជាមួយតម្រូវការនៃការអនុវត្ត ប្រភេទ មុខងារ និងភារកិច្ចរបស់មន្ត្រីរាជការ
- ត្រូវមានភាពសុក្រិត មិនលំអៀង ក្នុងការវាយតម្លៃការអភិវឌ្ឍសមត្ថភាពមន្ត្រីក្រោមឱវាទ ដែលទទួលបានការបណ្តុះបណ្តាល
- ត្រូវរៀបចំកំណត់យន្តការផ្ទៃក្នុង ឱ្យបានជាក់លាក់ លើការត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍសមត្ថភាពមន្ត្រី និងរៀបចំរបាយការណ៍ជូនអគ្គលេខាធិការដ្ឋាន ឱ្យបានសុក្រិតនិងទាន់ពេលវេលា
- ត្រូវបំពេញតារាងវាយតម្លៃការអភិវឌ្ឍសមត្ថភាពមន្ត្រី ឱ្យបានគ្រប់ជ្រុងជ្រោយ ទៅតាមលក្ខខណ្ឌតម្រូវ និងការដាក់ពិន្ទុ ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធ នៃប្រកាសនេះ។

**ប្រការ៧.-**

មន្ត្រីរាជការ ដែលចូលរួមវគ្គបណ្តុះបណ្តាល ត្រូវផ្តល់កិច្ចសហការចំពោះការត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍសមត្ថភាព ដូចខាងក្រោម៖

- ត្រូវពង្រឹង និងពង្រីកចំណេះដឹង ជំនាញ បទពិសោធន៍ និងឧត្តមានុវត្ត បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាល
- ត្រូវរៀបចំរបាយការណ៍លទ្ធផល នៃការបណ្តុះបណ្តាល ដោយភ្ជាប់ជាមួយការថតចម្លងវិញ្ញាបនបត្របញ្ជាក់ការសិក្សា
- ត្រូវមានវត្តមានពេញលេញ ក្នុងកំឡុងពេលចូលរួមវគ្គបណ្តុះបណ្តាល លើកលែងតែមានបង្ខំអាក្រក់ណាមួយកើតឡើង ដោយខានមិនបាន
- មន្ត្រីរាជការ ដែលត្រូវបានអនុញ្ញាតឱ្យចូលរួមវគ្គបណ្តុះបណ្តាល ដោយប្រើប្រាស់ថវិការដ្ឋ ឬថវិកាដៃគូ មានកាតព្វកិច្ចផ្តល់បទបង្ហាញអំពីចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ដល់មន្ត្រីរាជការក្នុងអង្គភាពរបស់ខ្លួន និងមន្ត្រីរាជការក្នុងអង្គភាពពាក់ព័ន្ធ យ៉ាងយូរក្នុងរយៈពេល០១ខែ បន្ទាប់ពីត្រឡប់មកបម្រើការងារវិញ
- មន្ត្រីរាជការដែលត្រូវបានអនុញ្ញាតឱ្យចូលរួមវគ្គបណ្តុះបណ្តាល ដោយប្រើប្រាស់ថវិការដ្ឋ ដែលមានទឹកប្រាក់ចាប់ពី ២០ លានរៀលឡើង មានកាតព្វកិច្ចបំពេញការងារនៅក្នុងក្រសួង យ៉ាងតិច ០១ឆ្នាំ បន្ទាប់ពីត្រឡប់មកវិញ ដែលក្នុងពេលនេះ សាមីខ្លួនមិនអាចផ្លាស់ប្តូរទៅបម្រើការងារ នៅក្នុងក្រសួង ស្ថាប័ន ឬអង្គភាពដទៃ ក្រៅពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឡើយ។ ដោយឡែក ចំពោះមន្ត្រីរាជការ ចូលរួមវគ្គបណ្តុះបណ្តាល ដោយប្រើប្រាស់ថវិកាដៃគូ ត្រូវស្ថិតក្នុងលក្ខខណ្ឌតាមការកំណត់ជាក់ស្តែងរបស់ដៃគូ។

**ប្រការ៨.-**

ក្នុងករណី មន្ត្រីរាជការរូបណា មានចេតនាចេចវេស មិនចូលរួមវគ្គបណ្តុះបណ្តាល ជាហេតុធ្វើឱ្យមិនអាចឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យ ឬ មិនបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងប្រការ ៧ ខាងលើ គណៈកម្មការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអភិវឌ្ឍសមត្ថភាពមន្ត្រី ត្រូវចាត់វិធានការវិន័យរដ្ឋបាល ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។

**ប្រការ៩.-**

សមាសភាព នៃគណៈកម្មការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។



**ជំពូកទី៤**  
**អវសានប្បញ្ញត្តិ**

**ប្រការ១០.-**

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ១១.-**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន និងប្រធានគ្រប់អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១៧

នេសរដ្ឋមន្ត្រី  
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  
  
បណ្ឌិតសភាចារ្យ វណ្ណ ជិន្នន័យ

- កន្លែងទទួល៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - ដូចប្រការ ១១
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ



ឧបសម្ព័ន្ធ "ក"

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋាន/អន្តរាគមន៍.....

របាយការណ៍ ឆ្លើយតបការចាត់ចែងប្រាក់បញ្ញើប្រចាំថ្ងៃរបស់បណ្តាញប្រាក់ និង ក្រុមប្រឹក្សា

លរ	ឈ្មោះ	ភេទ	ថ្ងៃខែឆ្នាំ កំណើត	តួនាទី	មុខវិជ្ជាសិក្សា	គ្រឹះស្ថានសិក្សា បណ្តុះបណ្តាល	ទីកន្លែងសិក្សា	ថ្ងៃខែឆ្នាំសិក្សា	
								ចូល	បញ្ចប់
១									
២									
៣									
៤									
៥									
៦									
៧									

កំណត់សំគាល់៖ សូមភ្ជាប់មកជាមួយនូវរបាយការណ៍លទ្ធផល នៃការចូលរួមវគ្គបណ្តុះបណ្តាលរបស់សាមីខ្លួន។

.....ថ្ងៃទី ខែ ឆ្នាំ២០

អគ្គនាយក

រាជធានីភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ ២០

ប្រធានអន្តរាគមន៍

ឧបសម្ព័ន្ធ "ខ"

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋាន/អង្គភាព.....

នាយករង្វង់ ឯកតាការងារប្រចាំថ្ងៃសម្រាប់ការប្រើប្រាស់ប្រាក់បញ្ញើ ២០.....

ល.រ	ឈ្មោះ	ភេទ	ថ្ងៃខែឆ្នាំកំណើត	តួនាទី	កម្រិតសិក្សា	គ្រឹះស្ថានសិក្សា បណ្តុះបណ្តាល	ទីកន្លែងសិក្សា	សញ្ញាបត្រទទួលបានក្នុងក្រោយ		ថ្ងៃខែឆ្នាំសិក្សា	
								បញ្ចប់	បញ្ចប់	ចូល	បញ្ចប់
១-នាយកដ្ឋាន.....											
១											
២											
៣											
៤											
៥											
៦											
៧											
៨											

កំណត់សំគាល់៖ សូមភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រ/សញ្ញាបត្រចតបម្រុង។

..... ថ្ងៃទី ខែ ឆ្នាំ ២០

អគ្គនាយក

..... ថ្ងៃទី ខែ ឆ្នាំ ២០១

ប្រធានអង្គភាព





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
លេខ ៧០ ខ.ជ.ជ. សហវ. ៧៧ បក

**ប្រកាសអន្តរក្រសួង**

**ស្តីពី**

**ការកែតម្រូវលេខទ្រព្យសម្បត្តិប្រទេស**  
**របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត**

**ទេសរដ្ឋមន្ត្រី**

**ប្រធាន**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧

- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១២/៩៤៥ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- បានឃើញប្រកាសលេខ ១៥៩៩ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកានៅក្រសួង ស្ថាប័ន ចំនួន ១១ នៅឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកា នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការ សាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញលិខិតលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

**សង្ខេប**

**ប្រការ ១.\_**

ត្រូវបានតែងតាំងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានសមាសភាពដូចខាងក្រោម ៖

- លោក ឡុង ស៊ាងអូន      ឋានៈប្រធានការិយាល័យគណនេយ្យ      ជានិច្ចបុរេប្រទាន
- លោក សយ សុវិជ្ជា      ឋានៈគណនេយ្យករ      ជានិច្ចបុរេប្រទានរង



**ប្រការ ២.\_**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

**ប្រការ ៣.\_**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងប្រធាននាយកដ្ឋានហិរញ្ញវត្ថុរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រធានគ្រប់អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវទទួលបន្ទុក អនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៧

ជ. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទេសរដ្ឋមន្ត្រី  
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
  
បណ្ឌិតសភាចារ្យ ស៊ីន ស៊ីនស៊ី

  
ស៊ីន ស៊ីនស៊ី

**កន្លែងទទួល**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

1





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

លេខ ៧៧ លហវ ៧៧

**ប្រកាស**  
**ស្តីពីការលុបឈ្មោះមន្ត្រីរាជការចេញពីក្របខ័ណ្ឌ**

**ទេសរដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសេចក្តីសម្រេចលេខ ៥២ សសរ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៥ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការកែសម្រួលប្រាក់ឧបត្ថម្ភគោលនយោបាយធានារ៉ាប់រងសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល
- បានឃើញសារាចរណែនាំលេខ ០០២ សរណន.សអយ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ស្តីពីការកែសម្រួលប្រាក់ឧបត្ថម្ភគោលនយោបាយធានារ៉ាប់រងសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល
- យោងលិខិតលេខ ៥៩៨ សហវ.ខកក ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ របស់មន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ស្តីពីសំណើសុំលុបឈ្មោះមន្ត្រីរាជការ ចេញពីក្របខ័ណ្ឌ ដោយមូលហេតុបានទទួលមរណភាព

**សម្រេច**

**ប្រកាស**

ត្រូវបានលុបឈ្មោះលោក **ឆ័យ សារុប** អគ្គលេខ ១៦៩២១០០៦២៧ ប្រធានការិយាល័យបុគ្គលិក រដ្ឋបាលនិងហិរញ្ញវត្ថុ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ចេញពីក្របខ័ណ្ឌ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ដោយមូលហេតុបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ ។

**ប្រការ២ --**

បៀវត្សមូលដ្ឋាននិងប្រាក់បន្តបន្សំ នៃបៀវត្សរបស់អ្នកទទួលមរណភាព ត្រូវបង្វិលចូលថវិការដ្ឋវិញ ចាប់ពីថ្ងៃ ខែ ឆ្នាំ ដែលបានកំណត់លុបឈ្មោះចេញពីក្របខ័ណ្ឌ។ ប្រាក់ឧបត្ថម្ភចំពោះលោក **អ៊ូច សារុម** ត្រូវបានអនុវត្តតាមគោលការណ៍ច្បាប់ជាធរមាន ។

**ប្រការ៣ --**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានៅ **២០/១១**

រាជធានីភ្នំពេញ ថ្ងៃទី **២១** ខែ **សីហា** ឆ្នាំ២០១៧



**បណ្ឌិតសភាចារ្យ អូន ស៊ីមុនីរ័ត្ន**

**កន្លែងទទួល៖**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តកោះកុង
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ

*Handwritten mark*





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ៤៤៥ អនក្រ.បក ០៧

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ កែច្នៃដែក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រុមហ៊ុន ឌុប្រូ ស្ទីលវើក (ខេមបូឌា) ឯ.ក។

**ស រ េ ម ប**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន ឌុប្រូ ស្ទីលវើក (ខេមបូឌា) ឯ.ក (DOPRO STEELWORK (CAMBODIA) LTD.) តំណាងដោយ លោក SHANG, PANFENG បង្កើតរោងចក្រ កែច្នៃដែក ដែលមានទីតាំងស្ថិតនៅ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ឈ្មោះផលិតផល លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code  
ដែក (កែច្នៃ) ២៤៣១



*(Signature)*



**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

**ឆ្លាតឈ្មោះរោងចក្រ ៖** “ រោងចក្រកែច្នៃដែក ឌូប្រូ ស្ទីលវើក (ខេមបូឌា) ឯ.ក ”

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**  
**រដ្ឋលេខាធិការ**  
**ហេង សុខកង់**

- មជ្ឈមណ្ឌល**
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តកំពង់ស្ពឺ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ  
"ដើម្បីជូនជ្រាប"
- ដុចប្រការ១៤ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ  
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ  
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី